

カンボジア語辞典

(下)

坂本 恭章 著

東京外国語大学

アジア・アフリカ言語文化研究所

2001

カンボジア語辞典

(下)

坂本 恭章 著

東京外国語大学

アジア・アフリカ言語文化研究所

2001

Cambodian - Japanese Dictionary

(III)

by

SAKAMOTO Yasuyuki

Institute for the Study of Languages and Cultures of Asia and Africa

(ILCAA)

Tokyo University of Foreign Studies

2001

လ [lò:] (動) ①試す。試みる。試しに～する。

②(仮縫いで)あわせてみる。③振りをする。

フェイントをかける。

※လ・ဝိန္တု・မိလ 心を試す。

※～လ・မိလ 試しに～してみる。လ・

မိလ・မိလ် 試してごらんさい。လှမ်း

ဗာဏကျိပ်လေးလေးလေး 此の語を発音して
みてください。

△လက်လေးလေး = လက်လေး。試してみ
る。

※လ・လေးလေးလေး 上を切りつける振り
をして見せて下を切りつける。フェイントを
かける。

△လိယာယလေးလေးလေး あれこれ言
って混乱させる。

※လေးလေး(လေး) ~ ~をからかう。～とふ
ざける。

※လေးလေး(လေး) (လေး = လေး) やっては止
め、やっては止めというように不真面目にやる。

※လေးလေး → လေးလေးလေးလေး 危険
を冒す(=首で巽を試す)。危ない橋を渡る。
危険を承知で行う。

※လေးလေး どうしようかと迷う。

※လေးလေး(လေး) (လေး = လေး) ①するかしな
いかためらう。②見え隠れする。

※လေးလေး テストする。

လ. [lò:] (လိန္တု「リットル」の略)。

လလ [la²] (p. la) (助) ~等々。~など。

လက် [lò:k] (動) (材木に)ほぞ穴を掘る(←
通例、のみを手で前に押して掘る。金槌で叩く
こともある)。(エ) → လေးလေး。လေး

လက်လေး 水路をつける/掘る/作る。

လက်လေး 溝をつける。

※လက်လေး ろくろ鉋で削る。

※လက်လေး 接ぎ合わせる板に雄
と雌の溝を掘る。

※လေး(လေး)လေး しゃくり鉋。溝鉋。

※လေးလေးလေး = လေးလေး。ほぞの雌。

※လေးလေး (窓や扉をはめる溝)。

※လေးလေး (タケ)。

လက် [lò:] (動) ①(ok. lak, lakk). 売る。

②眠る。③罰金を科す。လက်လေးလေး

売れてしまって残っていない。လက်လေး

キロで売る。

※လက်လေး ①居眠りする。②ぼーっとする。

※လက်လေး (損) 売って損をする。損を
して売る。

※လက်လေး → လေးလေးလေး 衣
料品店。

※လက်လေး ①節をまげる。②自分を奴隷として
売る。

※လက်လေး 食料品を売る。

လေးလေးလေး 食料品売り
場。

※လက်လေး = လေးလေး ①バー
ゲンする。割引で/値下げして売る。

△လေးလေးလေး ①バーゲン商品。

※လက်လေး 売って出荷する。

△လေးလေးလေး 販売協同組合

(?)。

※လက်လေး 売って利益があがる。

※လက်လေး = လေးလေး = လေးလေး 正否

がわからず/不注意でいつも間違っている。

※លក់ជាតិ 国を売る。

※លក់ជ្រៀ 掛売りする。

※លក់ឈ្មោះ 名を汚す。

※លក់ដល់ដៃ = លក់យកលុយដល់ដៃ。
現金で売る。

※លក់ដាច់ ①売れた。売ってしまった。②よく売れる。③繁盛する。លក់មិនដាច់ 売れ行き不振だ。ការស្រីវិភាគ លក់មិនដាច់ 売れ残りの本/新聞。លក់មិនសូវដាច់ 売れ行きがあまりよくない。

※លក់ដាច់ច្រើន よく売れる。ベストセラーになる。

※លក់ដាច់ណាស់ = ដាច់ណាស់。よく売れる。売れ行きがいい。

※លក់ដាច់បំផុត 最もよく売れる。

Δស្រីវិភាគលក់ដាច់បំផុត ベストセラー。

※លក់ដាច់ម្ខា 専売する。

※លក់ដាច់ល្អ よく売れる。

※លក់ដាច់អស់ 売り切れる。

※លក់ដីទិញដី 土地を売買する。

※លក់ដូរ ~ ~を商う。(商売で) ~を扱う/
販売する。

Δហាងលក់ដូរ 商店。

※លក់ជេញថ្លៃ 競売する。

Δស្នងការលក់ជេញថ្លៃ 競売吏。

※លក់ដុំ 卸売りする。

Δល្អញលក់ដុំ 卸売り商人。

※លក់ត្រី → ផ្ទះលក់ត្រី 魚屋(←店)。

※លក់ថោក 安く売る。

※លក់ថ្នាំ → ហាងលក់ថ្នាំ 薬屋。

※លក់ថ្លៃ 目方で売る。

※លក់ថ្លៃ 高く売る。

※លក់ទិញ 売りと買い。

Δច្បាប់ធម្មជាតិលក់ទិញ 需要と供給の法則。

※លក់ទៅវិញ 転売する。

※លក់ទំនិញ 商品を売る。

Δផ្ទះលក់ទំនិញ 商店。

Δភាសលក់ទំនិញ (市場内の) 移動式出店。
物売り台。

※លក់ទំនិញចាប់ហួយ 小間物を売る。

※លក់ទំនិញចុះថ្លៃ = លក់ចុះថ្លៃ。

※លក់ទ្រង់ទ្រង់ទិញ 買った値の倍で売る。

※លក់នាឡិកា → ផ្ទះលក់នាឡិកា = ផ្ទះ
នាឡិកា。時計店。

※លក់បញ្ជី 買い戻し付きの特約で売る。

※លក់បណ្តាក់ ①後払いで売る。②分割払い
で売る。

※លក់ប័ណ្ណ → មន្ទីរលក់ប័ណ្ណ 切符売り場。

※លក់បន្ត 転売する。

Δអ្នកលក់បន្ត 古物屋(←人)。

※លក់បន្លែ → ផ្ទះលក់បន្លែ 八百屋(←
店)。

※លក់បន្លំ だまして高く売り付ける。

※លក់បាន → បូករួមលុយដៃលក់
បាន 売上金の合計をする。

※លក់បាយ ①→ ភ្ញីមលក់បាយ 一膳飯
屋。②→ ផ្ទះលក់បាយ 飯屋。

※លក់បុរាណវត្ថុ → អ្នកលក់បុរាណវត្ថុ
古道具屋。骨董屋。(←人)。

※**ເຜັກ·ລັກ** 寝て眠る。眠る。
 ※**ເຜັກ·ລັກ·ຜ້າ·ນິ້ວ** = **ລັກ·ຜ້າ·ນິ້ວ**.
 ※**ເຜັກ·ລັກ·ຍຸຍ·ຄໍາລີ້** ちょっとひと眠りする。
 ※**ຄໍາລີ້·ລັກ** 並べて/展示して売る。
 ※**ໄຮ້·ລັກ** 売価。
 ※**ບາງໂຫຼ່າ·ລັກ** 売り出す。
 ※**ຕາຍ·ຮາຍ·ລັກ** 売り歩く(←口で大声で言いながら)。ふれ売りする。
 ※**ຍາດ·ລັກ** 売っている。発売中。
 ※**ຍາດ·ລັກ·ຜ້າ·ຮຸ່ງ** どこにでも売っている。
 ※**ຍາດ·ລັກ·ຜ້າ·ໄຊຍຸດາ** いつでも売っている。
 ○**ຍິດ·ລັກ** → **ເຜັກ·ຍິດ·ລັກ** 眠れない。
ເຜັກ·ຍິດ·ລັກ·ບັກ·ຍິດ·ເລີ້ຍ いろいろ心配事がある。興奮している。
 ※**ກາດ·ລັກ** 物売り台。
 ※**ລັກ·ລັກ** ぐっすり眠る。
 ※**ສາງລິ້ງຄີ·ລັກ** 売上伝票。
 ※**ສົບໂຮງ·ລັກ** 売り渡し書。
 ※**ເສັ້ນ·ລັກ·ເສັ້ນ·ຫຼັກ** 半分眠って半分起きている。寝ぼけている。うつらうつらしている。
 ※**ສຸກ·ລັກ** 売り手。
ລັກຄ້າ [lɛ̀əkka'cən] (t. ลักขณ์ : lakkacən)
 (名) ①(頭陀僧の用いる携帯用のヒョウタン/ヒョウタン型土製の水筒)。②軍人の水筒。
ລັກ [lɛ̀ək] (p. lakkha)。= **ລັກ**。(名) ①目印し。②目安。基準。③(かつて賭博場で用いたチップ)。④運。(数)10万。
 ※**ລັກ·ກາດ** 原則。
ລັກຂຽນ [lɛ̀ək'xən] (p. lakkha+khaṇḍa) =

ລັກຂຽນ。(名) ①(満たすべき)条件。②制限。
 ※**ລັກຂຽນ·ຮຸ່ງ** 一般的条件(を満たす人)。基本的条件。
 ※**ສາດ·ລັກຂຽນ** 無条件の。
 ※**ຜັກ·ລັກຂຽນ** 条件をつける。
 ※**ໂຮງ·ນິ້ວ·ລັກຂຽນ** → **ສຸກ·ໄຮ້·ຍາດ·ລັກຂຽນ·ໂຮງ·ນິ້ວ·ລັກຂຽນ** 条件を満たしている人。該当者。
 ○**ຍາດ·ລັກຂຽນ** 条件付きの。 **ສົມ·ຍາດ·ລັກຂຽນ** 条件つき条項。
ໄຮ້·ຍາດ·ລັກຂຽນ 制限/限定地域。
ລັກຂຽນ [lɛ̀ək'xən] = **ລັກຂຽນ**。
ລັກຂຽນ [lɛ̀ək'xən] (p. lakkhaṇa) = **ລັກຂຽນ**。(名) = **ລັກຂຽນ**。①属性。性質。性格。②様子。外見の特徴。③条件。基準。④運勢を示す相。(→**ລັກຂຽນ**)。 **ລັກຂຽນ·ລັກ** よい性格。 **ລັກຂຽນ·ສົມ** 女らしさ。
ສຸກ·ໄຮ້·ຍາດ·ລັກຂຽນ·ໂຮງ·ນິ້ວ·ລັກຂຽນ 条件を満たしている人。該当者。
ໂຮງ·ນິ້ວ·ລັກຂຽນ·ໂຮງ·ນິ້ວ·ລັກຂຽນ 条件をみたとす。
 ※**ລັກຂຽນ·ກິດ** 規格。基準。
 ※**ລັກຂຽນ·ຜິດ** 人の性質/性格。
 ※**ລັກຂຽນ·ໂຮງ** ①→**ເຕໂຫຼ່າ·ລັກຂຽນ·ໂຮງ** 合法的な。適法の。②→**ຍິດ·ໂຮງ·ລັກຂຽນ·ໂຮງ** 法律上正当でない。
 ※**ລັກຂຽນ·ເຜັກ·ໂຮງ** 固有の性質。特徴。
 ※**ລັກຂຽນ·ນິ້ວ** 習性。
 ※**ລັກຂຽນ·ຮຸ່ງ** 熱伝導性。
 ※**ລັກຂຽນ·ຮຸ່ງ·ສົມ** 電気伝導性。

လက္ခဏာဝိဇ္ဇာယ [lèəkk'a'na'vi'nicc'ai] (p.
 lakkhaṇa + vinicchaya) (名) 基準。
 လက္ခဏာဝိပတ္တိ [lèəkk'a'na'vi'bat] (p. lakkhaṇa
 + vipatti) (名) 欠点。条件にあわない点。
 လက္ခဏာသံဏာ [lèəkk'a'na'saṇṇa:] (p.
 lakkhaṇa + saṇṇā) (名) ①記章。徽章。②印
 (しるし)。
 လက္ခဏာသမ္ပတ္တိ [lèəkk'a'na'sombat] (p.
 lakkhaṇa + sampatti) (名) 資格。条件。
 လက္ခဏာဟေတု [lèəkk'a'na'haet] (p. lakkhaṇa
 + hetu) (名) 条件に合う原因/事情。
 လက္ခဏာ [lèəkk'a'na:] (p. lakkhaṇa <
 lakkhaṇa) . = လက္ခဏာ .
 လက္ခဏာကာ [lèəkk'a'na'ka:] (p. lakkhaṇa +
 ākāra) (名) 特性。
 လက္ခဏိက [lèəkk'ante'ka?] = လက္ခဏိက .
 လက္ခဏိက : [lèəkk'ante'ka?] (p. lakkha + antika)
 = လက္ခဏိက . (名) ①約款。定款。(会社/協
 会の) 規則。規定。②法令。
 *လက္ခဏိက : ဓာသကမ္မကံ 奴隷法。
 *လက္ခဏိက : ဗုဒ္ဓလိက 職員服務規定。
 *လက္ခဏိက : ယုတ္တိဓမ္မဗျူဟာ 司法法令(?) .
 လက္ခဏိကဗျူဟာတိ [lèəkk'ante'kapbaṇṇat] (p.
 lakkha + antika + paṇṇatti) (名) ①約款/定款
 による規定。②規定している約款/定款。
 လက္ခဏိကသံဏာ [lèə'kk'ante'ka'saṇṇa:] (p.
 lakkha + antika + saṇṇā) (名) 約款/定款の条
 項。
 လက္ခဏလ [lèəkk'a'mu:l] (p. lakkha + mūla)
 (名) 10万の価値。
 လဲက် [lèə?] (s. alakta) (名) = လဲခ် = လဲခ် .

ခြေမိ .
 *လဲက် . ခြေမိ (青染料) .
 *လဲက် . မုံ . ကွေ့ (木の枝についているラック
 カイガラムシの雌が分泌した樹脂状物質) .
 *လဲက် . ခြေမိ = လဲခ် = လဲခ် . (ラックカイガ
 ラムシの雌が分泌する樹脂状物質。またそれか
 ら作った赤の染料) .
 *လဲက် . နွယ် (紫色の染料) .
 *ကဲက် . လဲက် = ခြေမိ . လဲက် = နွယ် . လဲက် . ①
 ラックカイガラムシの排泄物。②封ろう (←
 လဲက် . ခြေမိのかすから作る) .
 *ဝဲခ် . လဲက် = ဝဲခ် . လဲက် . (まだラックカイガ
 ラムシの入っているလဲက် . ခြေမိを木の枝につ
 けてラックカイガラムシを木にうつし、更に
 လဲက် . ခြေမိを作らせる) .
 *ဝဲခ် . လဲက် (バナナ) ပါဆွဲဝေဝေပါဆွဲဝေဝေ,
 Musa coccinea (H) .
 *မုံ . လဲက် (植) ဖုတ်မိုမို ဖုတ်မိုမို မာ
 ဟ်ဖုတ်မိုမို, Eugenia malaccensis tan,
 နမုံမုံမုံမုံမုံ .
 *ဝဲခ် . လဲက် = ဝဲခ် . လဲက် .
 *ပုက် . လဲက် (曲) .
 *တဲခ် . လဲက် 深紅色 .
 *ဝဲခ် . လဲက် (トウモロコシ) .
 *ဝဲခ် . လဲက် (虫) ချေချေ . လာက် . လာက်
 ချေ .
 *ဝဲခ် . လဲက် (植) နာ့နာ့နာ့နာ့နာ့နာ့,
 Capsicum frutescens var. cerasiforme . နာ
 နာ့နာ့နာ့နာ့နာ့နာ့, Capsicum pupureum,
 နာ့နာ့နာ့ . (←黒紫色) .
 *လာက် . လဲက် (木) .

※*လိပ်စွပ်* ~ ①~に濡れる/夢中になる。②
(絶望に)おちいる。

※*လိပ်စိစိ* 考えにふける。

※*လိပ်မိ* 手が過ぎる。

※*လိပ်မိလောက* 寝過ごす。

※*လိပ်ခိုက်* 水に濡れる。 *လိပ်ခိုက်လိပ်ခိုက်*
ခိုက် 濡れている子を助ける。

△*စာတလိပ်ခိုက်* 水死体, 水死人。

※*လိပ်ခိုက်လှုပ်* 溺死する。

※*လိပ်ဖြောင့်* ①駄目になった。つかいもの
にならぬ。やつれはてた。疲れ果てた(人。
牛)。疲れ切ってへとへとになる/使い物にな
らない。②行くあてもない。居候をしている。
③(火事にも泥棒にも気づかずに)ぐっすりと
寝る。

△*လှုပ်လိပ်ဖြောင့်* やつれ果てた。弱って
動けなくなった。

※*လိပ်ခိပ်* 博打に夢中になる。

※*လိပ်လက်* ぐっすり眠る。

△*မိလိပ်လိပ်* ぐっすり眠る。熟睡する。

※*လိပ်လုံး* ~ ~まで。~に至るまで。 *လိပ်လုံး*
ပထမလှည့် 夜明けまで。

※*လိပ်မိမိ* 言い過ぎる。

※*မိလိပ်* = *မိလှည့်*。ずっと大昔。昔々(←お
話で)。

※*ယှပ်လိပ်* ずっと/とても長い間。

※*လိပ်လိပ်* ①ぐっすり眠る。②寝過ごす。

※*လိပ်လိပ်* ①転覆沈没する。②台なしになる。
(会社が)倒産する。(事業が)駄目になる。
破産する。

※*လိပ်လိပ်* 破産して再起不能だ。

လိပ်ပုဂ္ဂို [l'wəŋbot] = *လှည့်ပုဂ္ဂို*。

လိပ်ပိန် [l'wəŋhən] = *လှည့်ပိန်*。

လိပ် [lɔŋka:, laŋ-] (ps. laŋkā) (ok. 地名)
(名)セイロン島。

※*လိပ်လိပ်* → *လိပ်လိပ်*。

လိပ်ခိုက် [laŋka't'vi:p] (s. laŋkā+dvīpa)
(名)セイロン島。

လှည့်: [lèəŋk'èə'nèə'] (ps. laŋghana) (名)
跳躍。ジャンプ。

လှည့်ကမ္မ [lèəŋk'èə'nèə'kam] (p. laŋghana
+kamma) (名)跳躍。ジャンプ。

လှည့်ကိကျ [lèəŋk'èə'nèə'kailla:] (p.
laŋghana+kīā) (名)ジャンプ競技。

လိပ်ခိုက် [l'wəŋvè:k] (<လိပ်ခိုက်) (名)①(家と
家との)間。すき間。②間の時間。③(地名。
昔の首都)。④=*ပဏ္ဍိတလိပ်ခိုက်*。

※*လိပ်ခိုက်* 仏教が一度滅んで、次
の新しい仏教が生まれるまでの暗黒の時代)。

※*ပဏ္ဍိတလိပ်ခိုက်* = *လိပ်ခိုက်*。(ကံတိန်၊ ဘူရား
ကံတိန်၊ ကြို့ကျောင်းの地名。古都の地)。

လှည့် [l'wəŋhən] = *လိပ်ပိန်*。(名)①真鍮。
②青銅。

လိပ်ခိုက် [lacci'əp'irəp] (ps. lajjā+bhāva)
(名)①恥。②恥ずかしさ。

လိပ်ခိုက် [lacci'ni:] (p. lajjinī<lajjin)。(လိပ်ခိုက်
の女性形)。

လိပ် [lacci:] (p. lajjī<lajjin) (名)恥じてい
る人。(形)恥ずかしい。

လိပ်ခိုက် [lacci'p'irəp] (p. lajjī<lajjin+
bhāva) (名)恥。

လိပ် [l'wəŋ] (動)①手のひらで丸める/こね

る。②(材木を)丸くけずって磨く。③マッサー
 ジする。揉む。(エ)→*លញ្ចុំ*·*ច*。 *លញ្ចុំ*·
ទៀន ろうそくをこねる/作る。
 ※*លញ្ចុំ*·*លាន* こねて滑らかにする。
 ※*លញ្ចុំ*·*សរសៃ* マッサージする。
 ※*លញ្ចុំ*·*សសរ* 柱を丸く削る。
 ※*វែងក*·*ល្អស*·*លញ្ចុំ* くり形鉋。
 ※*សសរ*·*លញ្ចុំ* (きれいに削って磨いた丸い
 柱)。
លញ្ចុំ·*ច* [l'ò:p l'ò:p] (副) いい加減に(行
 う)。いやいや(働く)。*ធ្វើការ*·*លញ្ចុំ*·
ច 仕事を不真面目に/いい加減にやる。
លញ្ចុំ [lò'ni:] = *វញ្ចុំ*。
លញ្ចា [la'ncə] (p. lañca) (名) 賄賂。
លញ្ចាន [la'ncə'ti'ə:n] (p. lañca+dāna)
 (名) 贈賄。
លញ្ចាយក [la'ncə'ti'əy'wə] (p. lañca +
 dāyaka) (名) 贈賄者。
លញ្ចាយិកា [la'ncə'ti'əy'i'ka:] (p. lañca +
 dāyikā < dāyaka)。(លញ្ចាយកの女性形)。
លញ្ចប្បដិគ្គាហក [la'ncappa'dekki'əha'ka', -hə']
 (p. lañca + paṭi + gāhaka) (名) 収賄者。
លញ្ចប្បដិគ្គាហិកា [la'ncappa'dekki'əhe'ka:]
 (p. lañca + paṭi + gāhikā < gāhaka)。
 (លញ្ចប្បដិគ្គាហកの女性形)。
លញ្ចលាត [la'ncə'li'əp] (p. lañca + lābha)
 (名) 賄賂を受け取ること。
លញ្ចករ [la'ncə'a'ko:] (p. lañcha + kara) (名)
 (王) 印鑑。玉爾。
លញ្ចការ [la'ncə'a'ka:] (p. lañcha + kāra)
 (名) 印判師。印鑑彫り師。

លញ្ចកា [la'nci'ka:] (s. lañjikā) (名) 売春婦。
លត [lò:t] (cf. t. តតក←តតកខ្លាំង:lò:t)
 (名) = *ទំ*·*លត*。(菓子)(←米の粉を水で
 といて、小さい穴のあいた鉄板の上から熱湯中
 に滴りおとさせて作る)。
 ※(*ទំ*)·*លត*·*ម្សៅ*·*វែជ្រ* (*ទំ*·*លត*) (←
*វែជ្រ*の粉でつくる)。
 ※(*ទំ*)·*លត*·*ម្សៅ*·*ដំណើប* (*ទំ*·*លត*)
 (←もち米の粉で作る)。
 ※*រោយ*·*ទំ*·*លត* *ទំ*·*លត* を作る(←穴のあ
 いた*វែជ្រ*から水にといた米の粉を押し出して熱
 湯に落とす)。
លត [l'ò:t] (動) ①消す(←火/においを。電
 灯や明かりには不可)。②(怒り/気持ちを)
 鎮める。③(鉄/刃物/鈍くなった包丁を)焼
 き入れする。*លត*·*កំហឹង* 怒りを鎮める。
លត·*កាំបិត* 包丁の焼入れをする。
 ※*លត*·*ភ្លើង* においを消す。
 ※*លត*·*ជើង*·*ថ្ម* 火葬にする火を消す。
 ※*លត*·*ដែក* 鉄を焼き入れする。
 ※*លត*·*ដែក*·*ឲ្យ*·*ទន់* 鉄の焼き戻しをする。
 ※*លត*·*ភ្លើង* 火を消す。*លត*·*ភ្លើង*·
ដោយ·*បង្អួច* 空気を遮断して火を消す。
ព្រឹក្ស·*លត*·*ភ្លើង* 消防庁。
ព្រឹស្តី·*លត*·*ភ្លើង* 消防署。
ព្រថ·*យន្ត*·*លត*·*ភ្លើង* 消防車。
ពស់·*លត*·*ភ្លើង* 消防ポンプ。
 ※*លត*·*ភ្លើង*·*កិលេស* → *លត*·*ភ្លើង*·*ទុក្ខ*·
លត·*ភ្លើង*·*កិលេស*。
 ※*លត*·*ភ្លើង*·*ទុក្ខ*·*លត*·*ភ្លើង*·*កិលេស* 苦しみ
 と欲望とを消す。

※*លត់·អគ្គិភ័យ* 火事を消す。
Δក្បាល·ម៉ាស៊ីន·ទឹក·លត់·អគ្គិភ័យ 消火栓。
លតា [lèə'da:] (ps. latā) (名) (植) ツタ。
 カズラ。
លតាជាតិ [lèə'da'ciət] (ps. latā+jāti) (名)
 (植物学) ツタ, カズラの類の植物。
លតាប័ត្រ [lèə'da'bat] (s. latā+pattra)
 (名) ① (酒瓶やタバコの箱などに貼ってある
 税金支払い済みのラベル)。② (模様) ツタの
 葉模様。
 ※*លតាប័ត្រ·ពាន·ការ* 正規の税金ラベル。
លតាមណី [lèə'da'mèə'ni:] (ps. latā+maṇi)
 (名) 珊瑚。
លតាម្រឹគ [lèə'da'mruk] (s. latā+mṛga)
 (名) サル。
លទ្ធ [latt'èə'] (p. laddha) (モ) 得た。
លទ្ធកម្ម [latt'èə'kam] (p. laddha+kamma)
 (名) 獲得。取得。
 ※*អាជ្ញាយុកាល·លទ្ធកម្ម* 取得時効期間。
លទ្ធផលទាន [latt'èə'caiyèə'ti'əŋ] (p. laddha
 +caya+dāna) (名) 遺贈。
លទ្ធជ្រព្យ [latt'èə'trəəp] (p. laddha+s.
 dravya) (名) 獲得物。獲得した財産。
លទ្ធផល [latt'èə'p'əl] (p. laddha+phala)
 (名) 結果。成果。収穫。成績。
 ※*លទ្ធផល·លេខ·ថែក* 除算の結果。商。
 ※*លទ្ធផល·ស្នើ·គ្នា* 引分けた。 *ការ·*
ប្រកួត·ពាន·លទ្ធផល·ស្នើ·គ្នា 試合は引分
 けた。
 ※*លទ្ធផល·ឯកទគ្គ*: (世界) 記録。
 ※*គណនី·លទ្ធផល* 損益勘定。

※*លេញ·លទ្ធផល* 結果が出る。
លទ្ធពន [latt'èə'p'əŋ] (p. laddha+bandha)
 (名) 徴収した税額。
 ※*ស្ថានភាព·លទ្ធពន* 税收状況。
លទ្ធភាព [latt'èə'p'i'əp] (p. laddha+bhāva)
 (名) 見込み。可能性。 *មាន·លទ្ធភាព·*
*ច្រើន·ថា~ ~*の公算が強い。
លទ្ធវិហារ [latt'èə'p'ò'c'èə'n'èə', -c'əŋ] (p.
 laddha+bhojana) (名) 得た食べ物。
លទ្ធលាភ [latt'èə'li'əp] (p. laddha+lābha)
 (名) 得たもうけもの/利益/幸運。
លទ្ធសម្បត្តិ [latt'èə'səmbat] (p. laddha+
 sampatti) (名) 得た財産。
លទ្ធិ [latt'i'] (p. laddhi) (名) ①教義。②~
 教。主義。主張。思想。③政体。④信仰。
 ※*លទ្ធិ·កលាបនិយម* = *កលាបនិយម*。フASH
 スム。
 ※*លទ្ធិ·កម្មយនិស្ត* コミュニズム。 *អក·*
ការ·លទ្ធិ·កម្មយនិស្ត コミュニスト。
 ※*លទ្ធិ·ខ្លឹមដ៏* 儒教。
 ※*លទ្ធិ·ចក្រពត្តិនិយម* 帝国主義。
 ※*លទ្ធិ·ជេន* ジャイナ教。
 ※*លទ្ធិ·តារ* 道教。
 ※*លទ្ធិ·ទស្សនវិជ្ជា~* 哲学の~主義。
 ※*លទ្ធិ·ទទ្ធិដ៏និយម* 悲観主義。
 ※*លទ្ធិ·និគ្រន្ត* (仏教以外の宗教)。異教。
 ※*លទ្ធិ·បដិសេធ·អាទិទេព* 無神論。
 ※*លទ្ធិ·ប្រជាធិបតេយ្យ* 民主主義。民主主義
 政体。民主制。
 ※*លទ្ធិ·ជាប់·ការ* 独裁政治。絶対/全体主義。
 ※*លទ្ធិ·ពលដ៏វិ*: ポリシェヴィズム。

いように行動する。隙をうかがう。(名)(籠)
(←水底に沈めておいて魚をとる)。លប
រត់ っこり逃げる。ឆ្មារលបភណ្ណ ね
こがネズミを捕えようと隙をうかがう。

※លបៈៗ っこり。静かに音がしないよう
に。រើរលបៈៗ っこり忍び足で歩く。

※លបៈដុត っこり放火する。

※លបៈធ្វើអន្តរាយ っこり危害を加える。

※លបៈបញ្ឈរ (លប) (←立てて仕掛ける)。

※លបៈប្រទូសភាយ っこり危害を加える。

※លបៈធ្លាក់ (លប) (←寝かせて仕掛ける)。

※លបៈមើល 盗み見する。

※លបៈលាក់ = លួចលាក់。っこり/密か
に/隠れてする。

※លបៈលួច~ っこり~する。លបៈលួច
រើរតាម っこり後をつける。

※លបៈស្វែង っこり探る。លបៈស្វែង
ការណ៍សម្ងាត់ っこり偵察する。スパイ
する。

※លបៈស្តាប់ 盗み聞きする。

※លបៈស្រឡាញ់ 人知れず恋する。片想いを
する。

※ដាក់លប លបを仕掛ける。

លប់ [lɔp] (名) かすみあみ。(動) (ok.
lap?) (cf. t. លប់ : lɔp). = លប់.

លប់ប្រី [lɔpbo'rai] (t. លប់ប្រី : lɔpburi:). =
លប់.

លប់ [lap] (s. labdha) (形) 得られた。

※រើសលប់ (除算の) 商。

※លទ្ធផល 計算の結果。問題を解いて得ら
れた数値。

លម [lɔ:m] (名) (小さな布または皮の袋)
(←金 {かね} やタバコを入れる)。

※លមបារី タバコ入れ。

※លមប្រាក់ (昔の財布)。

លម្មី [lɔə'maə] (名) = ល្មី。(植) ヤシ科ナ
ツメヤシ属 ナツメヤシ, Phoenix dactylifera,
อินทผลัม.

លម្បជ [lɔmbɔt] (s. lampaɔ) (名) 色情狂。

លម្ប [lɔmho:] = លម.

លម្បច [lɔmha:c] = លម្បច.

លម្បយ [lɔmhaei] = លម្បយ.

លម្ប [lɔmhae] = លម្ប.

លម្ប [lɔm'ɔ:] = លម.

លម្បក [lɔm'ɔ'] = លមក.

លម្បន [lɔm'ɔ:ŋ] = លមន.

លម្បន [lɔm'on] = លមន.

លម្បត [lɔm'ət] = លមត.

លម្បន [lɔm'ɔ:ŋ] = លម្បន.

លយ [lɔ:i] (cf. t. លយ : lɔ:i) (動) ① 浮か
ばせる。浮かばせて流す。② (ある範囲/制限
から) 突き出る。逸脱する。(家が川の中へ)
突き出ている。③ (使いに行った子供が遊びに)
行ってしまって帰って来ない。

※លយរឹក (t. លយរឹក : lɔ:i kɛ:w). =
ទ្រុយរឹក (食べ物) (←薄い果物片を砂糖
水に浮かべたもの)。

※លយចេញ 突き出る。

※លយឆាយ ① (t. លយឆាយ : lɔ:i c'a:i).
(សំពត់ 片方を高く片方を低く穿く) (←こ
れは不作法)。② (比) いい加減で信用できな
い(言葉)。និយាយលយឆាយ いい加

減なことを言う(←信用できない)。

ស្មៀក·លយ·ងាយ ぬちゃくちゃ/不釣り
合いな服装をする。

※*លយ·ប្រទីប* = *បុណ្យ·លយ·ប្រទីប* =
បុណ្យ·បរិណាត·កន្លាត。(→見出し語
*បុណ្យ*の中)。

※*លយ·មុខ* 顔を目立たせる。でしゃばる。顔
を水面に出す。*វិហារ·លយ·មុខ* 顔を出し
て泳ぐ。

※*លយ·សមុទ្រ* → *ដី·លយ·សមុទ្រ* 半島。
岬。

※*លយ·សំពៅ* → *ទន្លេ·លយ·សំពៅ* ベリカ
ンが並んで水の上を泳ぐ。

※*គ្រឹះ·លយ* (水へ) 出っ張った岸。岬の
岸。

※*មុខ·លយ* 表玄関。ポーチ。車寄せ。

※*ស្រៀន·លយ* (t. តើងលិច : luan lo:i)。
①どんどん遠くに離れていく。②浮動する。あ
てにならぬ。安定していない。③空中に浮かん
でいる。

លយ: [ləə'yəə] (p. laya) (名) ①(時間の
単位)(←指を100回ならす時間。10·
ខណៈ: = 1·*លយ*:。10·*លយ*: = 1·
ខណលយ:。10·*ខណលយ*: = 1·*មហាត្ថ*。
10·*មហាត្ថ* = 1·*ខណមហាត្ថ*)。②曲と歌の
調和。ハーモニー。③リズム。

※*លយ*:·*ភ្លើង* 歌のリズム。

លលក [lələ:k] (名)(鳥)ハト科,
Columbidae。オシドリ(?)。

※*លលក·ខ្លាច* (鳥)。

※*លលក·ញី·ល្អោល* *លលក*の雌雄(←仲の

良い夫婦/恋人をたとえる)。

※*លលក·ទ្រោល* *លលក*が鳴く。

※*លលក·ទ្រាំង* (鳥)。

※*លលក·បរ* (雄の*លលក*が雌に求愛行動を
する)。

※*លលក·ចូល* *លលក*が鳴く。

※*លលក·ប្រះ* → *រោគ·លលក·ប្រះ* (病氣)
(←手足が硬直する。*លលក·ខ្លាច*が飛んで
きてぶつかった人や動物などがかかると言い伝
えられている)。

※*លលក·ស* ①= *នាង·ស* = *នាង·លាវ*。(植)
トウダイグサ科, *Cleistanthus eburneus* (S)。
②(曲)。

※*តែ·លលក* (草)ホソムギ属。

※*ទ្រង់·លលក* 畦。田の仕切り。

※*ពង·លលក* ①→ *ដំឡូង·ពង·លលក* (イ
モ)。②→ *ផ្សិត·ពង·លលក* (キノコ)。

※*ស្លឹក·លលក* 朽ちかけて斑になった(木)。

※*សាំង·លលក* (鳥)ハイタカ属, *Accipiter*,
ເຫើប្បាណខោ. *Asturpoliopsis* (H)。

លលក [lələ:k] (エ)(<*លក*>)。売る。

※*លលក·ទន្ធិញ* = *ទន្ធិញ·លលក*。零細な商
売をする。

※*ទន្ធិញ·លលក* = *លលក·ទន្ធិញ*。

លលា [ləə'liə] (ps. lila?) (形) = *លលា*。

①白痴の。②愚か/とんまな。(名) =
លលាដ。 *មនុស្ស·លលា* 白痴。

※*លលា·តែ* ひどい白痴の。 *ដើរ·លលា·
តែ* 白痴のように歩き回る。 *មនុស្ស·
លលា·តែ* ひどい白痴。

※*គិត·លលា* 発狂している。

លលាដ [lèə'liət, -da'] = លលាដ៍.

លលាដ៍ [lò'li:ə] (ps. lalāṭa) = លលា =

លលាដ. (名) = លលា. ① (ヤシなど果実の) 殻. ② 頭蓋骨. ③ 額 {ひたい}.

※ លលាដ៍·ក្បាល = ឆ្អឹង·លលាដ៍·ក្បាល.
頭蓋骨.

※ លលាដ៍·ត្រាប់·វ័ដ្ឋ 種皮.

លលាដទស្សន៍ [lèə'li:əda't'əh] (p. lalāṭa + dassana) (名) 頭蓋診察.

លលាដបដ្ឋ [lèə'li:əda'bat] (s. lalāṭa + paṭṭa) = លលាដបដ្ឋ. (名) 顔のペール.

លលាដបដ្ឋ [lèə'li:əda'bat] = លលាដបដ្ឋ.

លលាដវិទ្យា [lèə'li:əda'vityi:ə] (s. lalāṭa + vidyā) (名) 頭蓋学.

លលាម [lò'li:əm] (形) = លលាម. ① 権力をかさきる. ② 他を恐れぬ. ③ (稲妻が) 長くひかひか光る. (エ) → លលីម·លលាម.

※ ភ្នែក·លលាម 傲慢な目.

លលិត [lèə'li:t] (s. lalita) (形) チャーミン
グな.

លលិតវិស្ណាវ [lèə'li'ta'visda:] (s. lalita + vistāra) (名) (書名) (← 釈迦の生涯が書いてある).

លលីម·លលាម [lò'li:m lò'li:əm] (形) 礼儀 / 習慣を守らぬ. 不作法 / 非常識な. (← 生れつき少し頭の足りない感じ).

※ ស៊ី·លលីម·លលាម 不作法に食べる (← 皆が揃うのを待たずに自分だけ食べ始める. 音をたてて食べる. 等).

លលីម [lò'li:m] (形) ① (<លីម). ずっと速くに消えて行く. ② きらきら光る.

លលួន [lò'lu:n] = លលួន.

លលួង [lò'lu:ŋ] (<លួង) (動) しきりに慰める / なだめる. ~してあげるからと言って慰める / なだめる.

លលេ [lò'lè:] = លលេ.

លលេង [lò'lè:ŋ] → លលេង.

លលើម [lò'lè:m] = លលើម.

លលើល [lò'lèi] (<លើល) (形) = លលើល. 高くそびえている. 空にとても高い. (← 山や尖塔等ひとつだけそびえて高い. とがった感じ.

ស្រឡះ 是さえぎるものがない). (名) = ព្រាសាទ·លលើល.

※ ខ្ពស់·លលើល (空に) とても高い (← 山や尖塔等ひとつだけそびえて高い. とがった感じ. ខ្ពស់·ស្រឡះ 是さえぎるものがない).

※ ព្រាសាទ·លលើល (遺跡).

※ វែវវែវ·លលើល 延々と. 長々と.

លលោត [lò'lò:t] (<លោត) (動) あちこち飛び回る.

លលោណ [lèə'vèə'na'] (エ) (ps. lavaṇa). → ស៊ីលា·លលោណ.

លលោ [lò'va:] (エ) → លលោ·លលោ.

លលោ [lèə'vò:] (?) (名) = លលោ = ស៊ីលោ. (地名) (← 現在のタイのロップブリ).

※ ស៊ី·លលោ → ស៊ីលោ = លលោ.

លលស់ [lò'h] (ok. las) (動) ① 減らす. (罪を) 軽くする. ② 飛び越す. スキップする.

※ លលស់·ជំហាន → លលើរ·លលស់·ជំហាន 一定しない歩幅で歩く.

※ លលស់·ថ្លៃ 減価 / 値引きする.

※*လှေတိရစ္ဆာန်* 税を減免する。

※*လှေတိရစ္ဆာန်* 時間の間隔をあける。

△*တိရစ္ဆာန်လှေတိရစ္ဆာန်* 絶えず。絶え間なく。

※*လှေတိရစ္ဆာန်* (子供が急に泣いた後) ほんやりとなる。びっくりして心臓が止まる。

△*တိရစ္ဆာန်လှေတိရစ္ဆာန်* 死ぬほど驚く／怖がる。

※*လှေတိရစ္ဆာန်* 怒り／罪を軽減する。特別に許す。

特赦／恩赦を与える。(税を)免除する。

လှေတိရစ္ဆာန် 免税する。*လှေတိရစ္ဆာန်* 免稅する。

※*လှေတိရစ္ဆာန်* 温情で罪を軽減する。情状酌量で減刑する。

※*လှေတိရစ္ဆာန်* ハンディを与える。*လှေတိရစ္ဆာန်* 3歩のハンディを与える。

※*လှေတိရစ္ဆာန်* 間欠熱(=周期的に熱の出る病気)。

※*လှေတိရစ္ဆာန်* 半旗。弔旗。

※*လှေတိရစ္ဆာန်* 通減税。

※*လှေတိရစ္ဆာန်* ①規則／規定を越える。②多かれ少なかれ。

လှေတိရစ္ဆာန် [lèə'se'ka:] (p. lasikā) (名) リンパ液。

လှေတိရစ္ဆာန် [lèə'sai] (工) (p. lasi) . →

လှေတိရစ္ဆာန် .

လှေတိရစ္ဆာန် [lèə'ho:] =*လှေတိရစ္ဆာန်* .

လှေတိရစ္ဆာန် [lèə'hu:] (p. lahu) (形) ①軽い。②細かな。つまらぬ。③速い。(名) 軽(=充分に長く発音しない母音。→*လှေတိရစ္ဆာန်* 「発音による文字の分類」)。

※*လှေတိရစ္ဆာန်* 微罪。軽罪。

※*လှေတိရစ္ဆာန်* 微罪。軽罪。

※*လှေတိရစ္ဆာန်* 簡易裁判所。

※*လှေတိရစ္ဆာန်* (地方にある*လှေတိရစ္ဆာန်*で*လှေတိရစ္ဆာန်*もかねる)。

လှေတိရစ္ဆာန် [lèə'hu'kam] (p. lahu+kamma) (名) ①軽い業。②簡単な仕事。③つまらぬ仕事。

လှေတိရစ္ဆာန် [lèə'hu'ka'bat] (p. lahuka+āpatti) (名) (僧の軽い戒律違反(←*လှေတိရစ္ဆာန်*から*လှေတိရစ္ဆာန်*までの5種ある)。

လှေတိရစ္ဆာန် [lèə'hu'cət] (p. lahu+citta) . = *လှေတိရစ္ဆာန်* .

လှေတိရစ္ဆာန် [lèə'hu'cenda:] (p. lahu+cintā) . = *လှေတိရစ္ဆာန်* .

လှေတိရစ္ဆာန် [lèə'hu'təəndəə'kam] (p. lahu+daṅḍa+kamma) (名) 軽い罰。

လှေတိရစ္ဆာန် [lèə'hu'tò:h] (p. lahu+dosa) (名) 微罪。軽罪。

လှေတိရစ္ဆာန် [lèə'hu'pa'rekk'a:] (p. lahu+parikkhāra) . = *လှေတိရစ္ဆာန်* .

လှေတိရစ္ဆာန် [lèə'hu'pa're'vəət] (p. lahu+parivattana) (名) 急変。波乱。(小説の)やま場。

လှေတိရစ္ဆာန် [lèə'hu'p'əəən] (p. lahu+bhaṅḍa) (名) = *လှေတိရစ္ဆာန်* . ①細かな品物(←僧の鉄鉢とか衣とかをさす)。②船員／船客が無料で積み込みできる品物。

လှေတိရစ္ဆာန် [lèə'hu'p'i'əəp] (p. lahu+bhāva) (名) 軽さ。軽いこと。

လှေတိရစ္ဆာန် [lèə'hu'p'i'əəəə] (p. lahu+bhāra)

※ស្រីលា → នន្តស្រីលា (植) キョウチ
クトウ科サンユウカ属サンユウカ,
Tabernaemontana coronaria (H).

※អយ្យកោលា → ព្រះអយ្យកោលា
(王) (曾祖母の祖父).

※អយ្យិកាលា → ព្រះអយ្យិកាលា (王)
(曾祖母の祖母).

លាក [liəʼ] (動) ①向きを変える。向こうを
向く。②別れる。③後退する。លាកចាក
គ្នា 別れる。

※លាកចិត្ត 気持が変わる/離れる。

※លាកលា = លា・លាក。別れを告げる/告
げて別れる。

※លា・លាក = លាក・លា。

※លះលាក 捨てて忘れ去る。

លាក់ [lɛəʼ] (cf. t. ลัก : lək) (動) ①隠す。

②簡単に削って模様にする。(木や柱を斜めに
削ぎとる) (←つなぎ合わせるために)。③齒
車の齒切りをする。(エ) ①→ដាក់លាក់。

②→ប្រលូតលាក់。③→ព្រលូតលាក់=
ប្រលូតលាក់。នឹងលាក់ក៏មិនជិត
隠そうとしても隠しきれない。

※លាក់កន្សែង (遊び) ハンカチ隠し。

※លាក់កូនកាស = ទះកាច់ = ទះខ្នាច់。
(遊び)。

※លាក់កំណាច 恨み/思い/考え/本心/裏
面の動機を隠す。

※លាក់កំបាំង 秘密にする。隠す。表面に表れ
ていない(意味)。

※លាក់ក្រចក → ភ្នំលាក់ក្រចក 内心を
隠している人。うわべを飾っている人。

※លាក់ខ្លួន 隠れる。

※លាក់ខ្លួនពន្លា 隠れる。

※លាក់ចំណាំ 印をつける/刻む。

※លាក់ធ្យូង (遊び) (←炭を持っている方
の手をあてる)。

※លាក់បំបាំង 見えなくする。隠す。

※លាក់បំពន こっそり隠す/かくまう。

※លាក់បាំង 隠す。秘密にする。

※លាក់បាំងអី 何を隠そう実は。

※លាក់ពុត 振りをしている/策略を使ってい
ることを隠す。悪い癖/意図を隠していい人の
振りをする。ネコをかぶる。外見を装う。

វែងលាក់ពុត 二重人格の。表裏のある。

មនុស្សលាក់ពុត 偽善者。ごまかしを隠し
ている人。ネコかぶり。

Δគ្រូវៃនឹងវៃលាក់ពុត 教師は常に自分の
悪点を隠す。

※លាក់ពួន 隠れる。潜む。

※លាក់មុខ 隠れる。恥しくて姿を見せない/
出てこない。(←自分については使わない)。

※លាក់ល្បើប = លាក់ល្បើម。

※លាក់ល្បើម = លាក់ល្បើប。①(物/考
え/言いたいことを) こっそり隠す。隠し事を
する。隠蔽する。②隠しておいてためる。

ដោយលាក់ល្បើម こっそり。ひそかに。

Δគំនិតលាក់ល្បើម 下心。底意。

Δគតលាក់ល្បើម 何も隠さずに。正直に。

※លាក់សំ 隠しておいて貯める。

※លាក់សំបកលើ 樹皮を環状に切る。

※លាក់ស្បើម 口を閉ざして秘密をまもる。

※លាក់អាថ៌កំបាំង ①秘密を隠す。②秘密を

守る。

※គរលាក់ទុក 隠匿する。

※លបលាក់ = លួចលាក់。

※លួចលាក់ ① = លបលាក់。こっそり/密かに/隠れてする。② 盗んで隠す。

※លួចលាក់នឹងច្បាប់ 非合法の。もぐりの。

※សើចលាក់ ひそかに/かけて笑う。

※ស្នាមលាក់ 刻み目。切り込み。

លាកដឹក [li'əko'dək, -de'ka'] (s. lākūṭika)
(名) 使用人。

លាកដឹកា [li'əko'de'ka:] (s. lākūṭikā < lākūṭika). (លាកដឹកの女性形)。

លាយព [li'ək'əp] (s. lāghava) = លាយវិ:
(名) ① 簡単な仕事。② 急用。③ 速いこと。④ 衛生。⑤ 有能。俊敏。

លាយវិ: [li'ək'əə'veə'] = លាយព。

លាង [li'əŋ] (ok. lān: 奴隷の種類) (cf. t. ล้าง: lá:ŋ) (動) ① 洗う (← 汚れをとるために)。洗い去る。(口を)すすぐ。② (罪を)償う。③ 現像する。(名) (植) マメ科ツルサイカチ属, *Dalbergia lanceolata* (S)。

លាងទឹកលាង 水をかけて洗う。លាងទឹកលាងដប びんの中の水を振って洗う。

※លាងកំហុស = លុបលាងកំហុស。過ち/罪を償う。

※លាងខ្លួន ① (悪事から) 足を洗う。② (有罪なのに) 無罪と主張する。

△លាងយលាងខ្លួន 無罪であると答える。

△ស្អប់លាងខ្លួន ① 行いを改めると誓う。② 苦境から逃れるために誓う。

※លាងខ្លួនវៃលាងរើចោរកម្ម 泥棒から足

を洗う。

※លាងគំនិត → លាងចិត្តលាងគំនិត。

※លាងចិត្ត 心を清める/純粹にする。

※លាងចិត្តលាងគំនិត 改心する。

※លាងជម្រះ 洗って清潔にする。

※លាងដប → ច្រាសលាងដប びん洗いのブラシ。

※លាងដៃដំរី (植) ウルシ科ヤマソヤ属
ネホインドウミソヤ, *Buchanania latifolia*
(H)。

※លាងទឹក 水で洗う/ゆすぐ。

※លាងទឹកក្ដៅ 熱湯で洗う。熱湯消毒する。

※លាងទឹកជម្រះភក់ 水で泥を洗い流す。

※លាងទោស 罪をあがなう/償う。

※លាងបាប 罪をそそぐ/償う。

※លាងព្រឺវ 恨みを捨てる。

※លាងពោះវៀន → បូមទឹកលាងពោះវៀន 洗腸する。

※លាងមាត់ (食事の後にデザートで) 口を
気持ちよくする。

△ចំណីលាងមាត់ デザート。

※លាងមុខ 汚れた顔を洗う (cf. លុបមុខ
「朝起きた時顔を洗う」)。

※លាងរូបថត フィルムを現像する。

※លាងលោក 全世界を無にする。

※លាងសាធ = សាធ。① 和解する。示談に
する。② 妥協する。折れ合う。ក្តីលាង
សាធ ① 和解。② 妥協。

※លាងសាប៊ូ すすいで石けん分をおとす。

※លាងសំអាត 洗って清潔にする。

△ទឹកលាងសំអាត 洗剤。

※**လာမ်·ပျံလှိမ်** フィルムを現像する。
 ※**လာမ်·မိတ်** 米をとぐ。
 ※**လာမ်·မာဒိဏာပ** 原罪を償う。洗礼を授ける／受ける。
 ※**လာမ်·မာ** (衣服の汚れた部分だけを洗う)
 (cf. **တုဂ်က**「洗濯する」)。

※**လာမ်·ခုဇာတ်** 用便後尻を洗う。 **ခိက်**·
လာမ်·ခုဇာတ် 用便後尻を洗う水。
 ※**မုလ်·လာမ်** 擦って洗う。
 ※**တုဂ်က·လာမ်** 洗濯する。
 ※**တုဂ်က·လာမ်·တော·မာ** 洗濯する。

※**လုပ·လာမ်** ①(顔と身体を)洗う。(食事の
 前に手を)洗う。(手や顔を)洗ってさっぱり
 する。②秘密にする。隠す。

※**လုပ·လာမ်·ကိဟုလ်** = **လာမ်·ကိဟုလ်**。
 ※**လုပ·လာမ်·စွေ** (食事の前に)身なりを整
 える。手を洗う。
 ※**လုပ·လာမ်·တုဂ်** 消し去る。

လာမ် [li'ac] (ps. lāja) (名) (米/トウモロ
 コシを)炒ってはじけさせたもの。(動)炒っ
 てはじける。(エ)→**လိမ်·လာမ်**。

※**လာမ်·မု** (木)。
 ※**ဘြာပ·လာမ်** (炒った豆や胡麻を砂糖で練っ
 て板状にした菓子)。

※**တုဂ်·လာမ်** **လာမ်**をまく(=悪霊除け)。
 ※**ဘြာပ·လာမ်** ①(バラモン教の葬列で)
လာမ်「炒ってはじけさせた米」をまく。②白
 斑のある(←馬)。

※**တုဂ်က·လာမ်** 炒ってはじけたトウモロコシ。
 ポップコーン。
 ※**လုပ·လာမ်** 炒ってはじけた米。

လာဏ [li'aŋ] (動) ①壊れる。駄目になる。②
 絶滅/消滅する。③支払不能になる。

※**လာဏ·တော!** (罵)死んじまえ!
 ※**ကား·လာဏ** ①支払不能。②破産。
 ※**မာ·လာဏ!** この悪者!。

လာဏ [li'at] (動) ①(活動/兵/場面を)展
 開する。②(cf. t. **လာဏ**: lā:t)。(巻いたも
 の/手足を)広げる。③(喜びが顔に)あらわ
 れる。(形)①何も模様のない。屋根のない
 (舟)。②独身の。③文盲の。④平坦な。

※**လာဏ·ဝါဏ** 腕を広げる。
 ※**လာဏ·ဘြာဏ** ①(巻いた物が)広がる。②
 (巻いた物を)広く広げる。③包み隠さず全て
 話す。手の内を全て明かす。

△**လိဏ·လာဏ·ဘြာဏ** (訴訟で和解が成立し
 た時に裁判所が出す和解書)。

※**လာဏ·ခိတ်** 兵を展開する。
 ※**လာဏ·လိဏ** (山裾/郊外が)広く広がる。
 (景色が)展開する。

※**ကိဇ္ဇာဏ·လာဏ** 童貞の人。
 ※**ဘြာဏ·လာဏ** 白紙(=罫のない紙)。

※**လု·လာဏ** 無蓋貨車。
 ※**လုက·လာဏ** 屋根なしの舟。

※**လိဏ·လာဏ** 平面。
 ※**တုဂ်က·လာဏ** 単色。

※**တုဂ်က·လာဏ** 散文。
 ※**ဘြာဏ·လာဏ** (模様のないしゆす)。

※**တုဂ်က·လာဏ** 大八車。荷車。
 ※**လုပ·လာဏ** 平坦な国。

လာဏ် [lɔ'at] (動) (腕/袖/裾を)まくり上
 げる。(裾を)からげる。(へビ/カエル/牛

／豚の)皮をくるとひっ繰り返して剥ぐ。

လာတ်・လိယူကတံဟံ ဘိဝါးကို ဖြတ်ရန်။

လာတ်・လိယူကတံဟံ ဘိဝါးကို ဖြတ်ရန်။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

※လာတ်ကတံဟံ ဝတ်လမ်းကတံဟံ (喧嘩をするときに) ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

※လာတ်ကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

※လာတ်ကတံဟံ ဝတ်လမ်းကတံဟံ။ (浅い川) ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

※လာတ်ကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

※လာတ်ကတံဟံ ဝတ်လမ်းကတံဟံ။ ①高くまくり上げる。②(人前で喧嘩をしたり、平気で売春をしたりする) 恥知らずの(←女)。

လာတ်ကတံဟံ ဝတ်လမ်းကတံဟံ။ (女が) ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

လာတ်ကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

လာတ်ကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

လာတ်ကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

လာတ်ကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

လာတ်ကတံဟံ (?) (形) ①空っぽの。何も ない。②頼るところのない。心細い。③無職の。④迷っている。

လာတ်ကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

(?)။

လာတ်ကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

လာတ်ကတံဟံ (数) (တ. လာတ်ကတံဟံ)။ 百万。

(名) (cf. တ. လာတ်ကတံဟံ)။ ①広い場所。広野。広場。グラウンド。②(脱穀する場所)。

(エ) ①→လာတ်ကတံဟံ။ ②→လာတ်ကတံဟံ။ ③→လာတ်ကတံဟံ။

လာတ်ကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

လာတ်ကတံဟံ (cf. တ. လာတ်ကတံဟံ)။ 「百万のゾウ」)。ランチャン(=昔の国名。今のルアンプラバンにあった)。

လာတ်ကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

လာတ်ကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

လာတ်ကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

လာတ်ကတံဟံ ဝတ်လမ်းကတံဟံ (空港の滑走路などのあ る広い場所)。

လာတ်ကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

(လာတ်ကတံဟံ ဝတ်လမ်းကတံဟံ) 村外れの土地が肥 えている田。

လာတ်ကတံဟံ (俗) 1千万。

လာတ်ကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

လာတ်ကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

လာတ်ကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

လာတ်ကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

လာတ်ကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။ ဝတ်လမ်းကတံဟံ ဝတ်လမ်းကတံဟံ။

လာတ်ကတံဟံ (動) ①(声/音を) 出す。(雷) が) 鳴る。②思わず言う/叫ぶ。(名) (籠)

(←ウナギをとる)。(エ)→*ល្អក*・*លាន*。

※*លាន*・*ខ្នុរ* 鳴り響く。

※*លាន*・*ខ្លាប* (鞭が)びしりと鳴る。

※*លាន*・*គគ្រឹម* 轟く。

※*លាន*・*ដី* →*លាន*・*ទឹក*・*លាន*・*ដី*。

※*លាន*・*ទឹក*・*លាន*・*ដី* 天地に響く。គេ・

ទៅ・*លាន*・*ទឹក*・*លាន*・*ដី* 皆が行く(=行く

足音が天地に響く)。

※*លាន*・*ពុទ្ធា* 思わず*ពុទ្ធា*と言う。

※*លាន*・*មាត់* 思わず言う/叫ぶ。舌打ちする

(←ほめる/感心する時)。

※*លាន*・*វិពល* 大きい音が鳴り響く。轟音をたてる。

※*លាន*・*សរសៃ* 関節がほきほきと音を立てる

(←重い物を持ち上げた時など)。

※*លាន*・*សូរ*・*រើត*・*រើត* ぎーときしむ音をたてる(←ドアなど)。

※*លាន*・*សំដី* つい/思わず言う。

※*និយាយ*・*លាន* 大声で言う。

※*ផ្កុរ*・*លាន* 雷が鳴る。

※*មើល*・*លាន* →*នាំ*・*ឲ្យ*・*គេ*・*មើល*・*លាន* 人の目をひく。

※*សើច*・*លាន* 大声で笑う。爆笑する。

※*ព្រ*・*លាន* ①広くうわさし合っている。②大きく聞えるが何と言っているのかわからない。

លាប [li:ap] (動)①(葉/色/バター/壁を)

塗る。②(粉を)まぶす。③交際する。④共謀

する。悪事の仲間になる。*លាប*・*កំបោរ*

石灰を塗る。

※*លាប*・*ក្រចក* マニキュアをする。

△*ថ្នាំ*・*លាប*・*ក្រចក* マニキュア液。

※*លាប*・*ច្បោល* 大まかに塗る。荒塗りする。

※*លាប*・*ត្រួត*・*លើ* 上から重ねて塗る。

※*លាប*・*ថ្នាំ* 葉を塗る。

※*លាប*・*ថ្នាំ*・*សើ*・*ៗ* 表面に薄く葉を塗る。

※*លាប*・*បបួរ*・*មាត់* 唇を塗る。

△*ក្រមួន*・*លាប*・*បបួរ*・*មាត់* =*ក្រមួន*・*លាប*・*មាត់*。(→*លាប*・*មាត់*)。

△*វី*・*ក្រម*・*លាប*・*បបួរ*・*មាត់* =*វី*・*ក្រម*・*លាប*・*មាត់*。(→*លាប*・*មាត់*)。

※*លាប*・*ផ្ទះ* 家に(ペンキを)塗る。

△*ជាន់*・*លាប*・*ផ្ទះ* ペンキ職人。

※*លាប*・*ពណ៌* 色/ペンキを塗る。

※*លាប*・*ព្រលាំង*・*ៗ* 薄く塗る。

※*លាប*・*មាត់* 唇に塗る。

△*ក្រមួន*・*លាប*・*មាត់* =*ក្រមួន*・*លាប*・*បបួរ*・*មាត់*=*ក្រមួន*・(*បបួរ*)・*មាត់*。(唇につける芳香のある油)。

△*វី*・*ក្រម*・*លាប*・*មាត់* =*វី*・*ក្រម*・*លាប*・*បបួរ*・*មាត់*=*វី*・*ក្រម*・(*បបួរ*)・*មាត់*。口紅。

※*លាប*・*មុខ* →*ម្សៅ*・*លាប*・*មុខ* おしろい。

※*លាប*・*ម្សៅ* ①白粉をぬる。②粉をまぶす。

※*លាប*・*លន* 漆を塗って更に*ហ៊ាន*・*ល*で上塗りする。

※*លាប*・*លន*・*បន្លំ* 欺く。ごまかす。

※*លាប*・*សក* ①髪をそめる。②髪に整髪料を塗る。

△*ក្រមួន*・*លាប*・*សក* 整髪料。ポマード。

△*ប្រេង*・*លាប*・*សក* 髪油。ポマード。

※*កន្ទីត*・*លាប*・*វី*・*ស្រង* (植)(*កន្ទីត*)。

※*ថ្នាំ*・*លាប* ①塗り薬。②塗料。ペイント。

※*យក*・*ឈ្មោះ*・*គេ*・*មក*・*លាប* 他人の名前を使っ

※*လာယလက္ခဏံ* → *လာယလက္ခဏိ*.

※*လာယလော* ①何回も何回も混ぜ合わせる。

②何回も何回も繰り返す。

※*လာယလောယ* → *ရောင်*·*လာယလောယ* 藍色 (→ *မ္ဗလဝါဏ*:「虹の7色」)。

※*လာယလှိုင်* ①ごちゃごちゃに入れまじる。色々な物が皆まぜこぜになっている。見分けがつかなくなるほどまじりあった。②混同する。

လာယလှိုင်·*နာ* ごちゃごちゃに混ざり合っている。 *ဗုလ*·*လာယလှိုင်* 群衆/客の中に混じる/入る。

ပုဗ္ဗလ·*လာယလှိုင်*·*နာ* (公私を)混同する。何もかもごちゃ混ぜにする。

※*ကကြောက်လာယနာ* (ミキサーなどで)激しく掻き混ぜる。

※*ဥရက်လာယ* 銀の合金。

※*ဝိက်လာယ* かき混ぜてとかす。

လာယဝိဇ္ဇာ [li'əi tɛ:ŋ] (名) ①(金を融かしたときに鉄分などの)不純物が浮いて来る。②(宝石商がつかう小さいピンセット)。

လာယဒက္ခ [li'əyɛə'nɛə'kam] (p. *lāyana + kamma*) (名) 收穫 (←農作物の)。 *လိဒိ*·*လာယဒက္ခ* 收穫する。

လာယဒိယ [li'əyɛə'ni:] (p. *lāyaniya < lāyati*) (形) 收穫できる。

လာယလက္ခဏံ [li'əilɛə'] (*လာယ + p. lakkhaṇa*) (名) = *လာယလက္ခဏိ*。①掌紋/足紋の特徴。②線。筋。③(文書の形にしたもの)。(文字で)書き表したもの。

※*လာယလက္ခဏံ*·*မက္ခရာ* 文字で書いた。文書の形にした。 *မေယ*·*လာယလက္ခဏံ*·*မက္ခရာ*

文書で。

※*ကိဏိတံ*·*မေယ*·*လာယလက္ခဏံ* (外交の)口上書。

○*မာ*·*လာယလက္ခဏံ*·*မက္ခရာ* 文字で書いた。文書の形/書面で。

ပုဗ္ဗိ·*မာ*·*လာယလက္ခဏံ*·*မက္ခရာ* 文書にする。

ပုဗ္ဗိ·*ကိဏိတံ*·*မာ*·*လာယလက္ခဏံ*·*မက္ခရာ* 文書化されてある法律。

ပုဗ္ဗိ·*နာ*·*မာ*·*လာယလက္ခဏံ*·*မက္ခရာ* 書証。

※*ကကျ*·*လာယလက္ခဏံ* 文書(にして提出)。

လာယလက္ခဏံ [li'əilɛə'] (*လာယ + s. lakṣaṇa*)。 = *လာယလက္ခဏိ*。

လာဝိ [li'əw] (ok. *lāhv, lauv*: 人名) (cf. t. လာဝ: la:w) (名) ①ラオス。②ラオス人。③ラオス語。

※*လာဝိ*·*လာဝိ* (タイ系民族のひとつ)。

※*လာဝိ*·*ကုဏ်*·*စာဝိ* (t. လာဝုၤကုၤစာဝုၤ: la:w p'uŋ k'ä:w)。白タイ族。

※*လာဝိ*·*ကုဏ်*·*မာ* (t. လာဝုၤကုၤမာ: la:w p'uŋ dam)。黒タイ族。

※*မဒဒါ*·*လာဝိ* ラオス人。

※*ကြွပ်*·*လာဝိ* (ナス)。

※*ဗွဲ*·*လာဝိ* = *လမ္ဗ* = *လမ္ဗ*。(植) シクンシ科 モモタマナ属 ミロバラン, *Terminalia chebula* (S), စမဝ。

※*ဇြဲ*·*လာဝိ* (*ဇြဲ*) (←魚の入り口が前と後の2か所ある)。

※*နာဏ်*·*လာဝိ* = *နာဏ်*·*လ* = *လလက*·*လ*。(植) トウダイグサ科, *Cleistanthus eburneus* (S)。

※*နာလာ*·*လာဝိ* ラオス語。

※*မာဝိ*·*လာဝိ* = *မာဝါက*。(植) アカネ科キナ

パーワーク。

លិខនក្រឹត្យ [li'k'a'na'krət] (s. likhana + kṛtya). = លិខនកិច្ច.

លិខិត [li'k'ət] (ps. likhita) (ok.) (名) 書類。公式文書。手紙。～証。(動) 書く。(形) 書いた。

※លិខិត·កិច្ច·សន្យា 契約書。

※លិខិត·កែ·មតកសាសន៍ 遺言補足書。

※លិខិត·កែង 偽造文書。

※លិខិត·គោចរ (僧が旅行する時に住職が発行する身分証明書)。

※លិខិត·ឆ្លង·ដែន パスポート。

※លិខិត·ជា·ផ្លូវ·ការ 公文書。公的な文書。

កែង·លិខិត·ជា·ផ្លូវ·ការ 公文書を偽造する。

※លិខិត·ជីវប្រវត្តិ 履歴書。

※លិខិត·ជូន·ដំណឹង = ប័ណ·ជូន·ដំណឹង。通知状(←結婚などの)。

※លិខិត·ដាក់·ពាក្យ·សុំ 願書。申請書。申し込み書。応募書。

※លិខិត·ដាក់·ពាក្យ·សុំ·ឈប់ 退職/休暇願い書。

※លិខិត·ដាក់·ពាក្យ·សុំ·ទទួល·ស្គាល់ 認知願い書。

※លិខិត·ដាក់·ពាក្យ·សុំ·ធ្វើ·ការ 就職の願書/応募書。

※លិខិត·ដើម 原本。正本。

※លិខិត·ដោយ·ស្ម័គ្រ·ចិត្ត (強制されてでなく) 自己の意志で認めた文書。

※លិខិត·តុលាការ 裁判所の令状。

※លិខិត·ថោមនាការ ①祝いを述べる手紙。

②感謝状。

※លិខិត·ទទួល 受領証。

※លិខិត·ទទួល·ជលប័ត្រ 手形の領収証。

※លិខិត·ទទួល·ស្គាល់ 承認書。

※លិខិត·ទូត 口上書(←外交の)。

※លិខិត·បង្គាប់ 命令書。

※លិខិត·បង្គាប់·ឲ្យ·ចាប់ 逮捕状。

※លិខិត·បញ្ជា 命令書。

※លិខិត·បញ្ជា·ឲ្យ·បើក·ប្រាក់ 支払命令書(←所持者へ支払う)。

※លិខិត·បញ្ជាក់ 証明書。公正証書。

※លិខិត·បញ្ជាក់·ភាព·លំនៅ 借家原状書。

※លិខិត·បន្ទាន់ 至急文書。

※លិខិត·បើក·ផ្លូវ 通行許可証。通行証。

※លិខិត·ប្រកាស 告知状。

※លិខិត·ប្រទាន 委任状。

※លិខិត·ផ្ទេរ·កម្មសិទ្ធិ 所有權讓渡書。

※លិខិត·ផ្លូវ·ការ 公文書。

※លិខិត·ផ្សាយ 広告。通知状。

※លិខិត·មរណភាព 死亡診断書/証明書。

※លិខិត·យុត្តិការ ①証拠書類。②パウチャー。

※លិខិត·វាង 非公式文書。口上書(←外交の)。

※លិខិត·សន្យា 契約書。

※លិខិត·សារការី 公正証書。

※លិខិត·សារការី·ភត·ដើម 原本選付証書(=原本のまま当事者に渡される公証人証書)。

※លិខិត·សួរ 質問表/書。

※លិខិត·សុំ·អនុញ្ញាត 許可願い書。

※លិខិត·ស្រង់·អត្រានុកូលដ្ឋាន 戸籍抄本。

※លិខិត·អនុញ្ញាត 許可書。

※លិខិត·អនុញ្ញាត·ឆ្លង·ភាគ 通行許可証。

*លិខិត・អនុញ្ញាតិ・បើកបរ 運転免許証。
 *លិខិត・អនុញ្ញាតិ・ប្រមាញ់ 狩猟許可証。
 *លិខិត・អនុសិដ្ឋ 内容証明郵便。
 *លិខិត・អាពាហ៍・ពិពាហ៍ 婚姻証明書。
 *លិខិត・ឥណទេយ្យ 債券証書。
 *លិខិត・ឧទ្ទិស (នាម) (在職証明書のよう
 に身分を証明するもの)。
 *លិខិត・ឧបាទេស 代位証書(←後見人など
 の)。
 *លិខិត・ឯកជន 私文書。
 *លិខិត・ឱ្យ・សច្ចាប័ន 批准書。
 *ក្បាល・លិខិត レターヘッド。
 *គម្រោង・លិខិត 見本文。モデル文。
 *គំរូ・លិខិត 書式。(文書の)ひな形。
 *ទ្រង់・ព្រះ・លិខិត (王) 書く。
 *បញ្ជាក់・លិខិត → ពិនិត្យ・បញ្ជាក់・លិខិត
 筆跡鑑定をする。
 *រូបមន្ត・នៃ・លិខិត 書式。
 លិខិតបករណ៍ [li'k'e'to'pa'ko:] (p. likhita +
 upakaraṇa) (名) 証書を作ること。 ធ្វើ
 លិខិតបករណ៍ 証書を作る。
 លិង្គ [liŋg] (ps. liṅga) (ok.) (名) ①陰茎。
 ②(文法)性 (cf. ប្តីលិង្គ=ប្តីលិង្គ「男性」,
 ឥត្តិលិង្គ=ស្ត្រីលិង្គ「女性」, នប្តីសកលិង្គ
 「中性」, អលិង្គ「無性」) ③(ok.) リンガ。
 *លិង្គ・ព្រះ・សស្ត ンパリンガ。
 *ក្បាល・លិង្គ 亀頭。
 *រម・លិង្គ 陰茎。
 លិង្គត្ថនកៈ [liŋkəə't'e'na'ka?] (p. liṅga +
 thenaka) (名) 偽の僧 (=正式に得度をうけ
 ていないのに僧であると称している人)。

លិង្គនាសនា [liŋkəə'ni'əsa'na:] (p. liṅga +
 nāsana) (名) 選俗 (→នាសន៍)。
 លិង្គព្រឹត្តិ [liŋkəə'pruət] (s. liṅga + vr̥tti) (名)
 前後を逆に行うこと。
 លិង្គភាព [liŋkəə'p'i'əp] (ps. liṅga + bhāva)
 (名) 性。
 លិង្គវិបល្លាស [liŋkəə'vi'palla:h] (p. liṅga +
 vipallāsa) (名) (文法) ①性の変化。②性に
 よる変化。
 លិង្គអរិយៈ [liŋkəə'a'ri'yəə?] (p. liṅga + ariya)
 = លិង្គារិយៈ。(名) 見かけだけの僧。外見は
 いい僧の振りをしているが実は悪い僧。
 លិង្គារិយៈ [liŋki'ari'yəə?] = លិង្គអរិយៈ。
 លិច [lɛc] (動) ①(ok. luc, lucc) = ទ្រុឌ。
 (人/物/船/太陽が) 沈む。沈没する。②い
 つも水没している。③(比) 駄目になる。(名)
 西。
 *លិច・ៗ・អវណ្ណតិ・ៗ = លិច・អវណ្ណតិ。
 (ៗ・លិច)。儲かったり損をしたり。
 *លិច・កញ្ចាញ់ ①ついていない。運が悪い。仕
 事がうまくいかない。②すっかり財産をなくす。
 ③すっかり沈む。
 *លិច・កញ្ចាញ់・លង់・កញ្ចាញ់ 壊滅/倒産する。
 រម・ខាត・លក្ខណ៍・ត្រូវ?・នឹង?・អា? បាក់? ទន្សា?
 រក? ស៊ី? ប្រវែ? ប្រវា? លិច? កញ្ចាញ់? លង់?
 កញ្ចាញ់ 良い妻としての条件に欠ける女はなか
 この折れた包丁のようなものだ。いくら稼いで
 もまるで芥で水をすくうようなものだ。
 *លិច・កណ្តាញ់? 没落して再起不能だ。
 *លិច・កន្ទុយ? លីន (腰に挟んだサンボットの
 端, ブラジャーの紐, スカートの裾の折り返し

などがほつれて出てきているもの、などのよう
な) 本来隠されているべきものがのぞいて見え
ている。

※*လိဗ်·ကျာလ·ဖြေ့ဒုမ်·ဝိမ်* 頭が沈み、上にお
ばした手の先だけが水面上に出る。 *ဒိဂ်·*
ပြော·လိဗ်·ကျာလ·ဖြေ့ဒုမ်·ဝိမ် 頭がもぐっ
てのばした手ほど水が深い。

※*လိဗ်·ကြမာ်* (会社が) 倒産する。(商売な
どが) 完全にだめになる。破産する。

※*လိဗ်·စွေ* 破産/没落する。名誉を失う。

※*လိဗ်·ကြမာ်* ①トラブルにまきこまれて身動
きができなくなる。破産しかけている。②沈ん
で行方がわからなくなる。

※*လိဗ်·ဝိတ်·မုမ်·!* (罵) くだばってしまえ!

※*လိဗ်·ဒိဂ်* 水没する。 *ယပ်·မိဏ္ဍ·ခွံ·မံ·*
ဒုဂ်·ဝော·ပံး·ဝိမ်·ကျွမ်·ပြေား·သာ·ကံ·မိ·
လိဗ်·ဒိဂ်·ဝော·ပိယ 昨夜舟を漕いでいて
筏にぶつかった、運が悪かったら(=幸運がな
かったら)溺れてしまったよ。

※*လိဗ်·ဝော·!* (罵) くだばってしまえ!

※*လိဗ်·လမ်* ①転覆沈没する。②台なしになる。
(会社が) 倒産する。(事業が) 駄目になる。
破産する。

※*လိဗ်·လမ်·ဗမ်·ဝိဂ်* 破産して再起不能だ。

※*လိဗ်·ဝိလမ်·လိဗ်·ပုဗ်* すっかり駄目になって
再起不能だ。

※*လိဗ်·လိမ်* ①少しずつ沈む。②財産が少し
ずつ減っていく。

※*လိဗ်·မာ်ဂုဂ်·(ဂ·လိဗ်)* = *လိဗ်·ဂ·*
မာ်ဂုဂ်·ဂ·

※*စာမ်·လိဗ်* 西。西方。西側。西部。

※*ဝိစ·လိဗ်* 月が沈む。

※*လိမ်·လိဗ်* 浮き沈みする。

※*ဗမ်·လိဗ်* (洪水で) 水没/冠水する。

※*မံာ်ဂုဂ်·လိဗ်* (膿が内部深く入っているでき
もの) (←危険。 *မံာ်ဂုဂ်·လျိဂ်* の反対)。

※*ဝိဗ်·ဝေ့ဗ်·လိဗ်* 日没時。太陽が沈むころ。

※*ဝိဗ်·ဝေ့ဗ်·လိဗ်* 夕日。

※*ဝိဗ်·လိဗ်* ①日が沈む。②日没。

※*ဒိဂ်·လိဗ်* ①洪水になる。②洪水。

※*ဒိဂ်·လိဗ်·ဂါလ·လဗ္ဗာမ* 見渡す限り洪水の水
だ。

※*ဂုဂ်·လိဗ်* ~ 大雨で~が浸水する。

※*မာ်ဂုဂ်·လိဗ်* → *လိဗ်·မာ်ဂုဂ်·(ဂ·*
လိဗ်)。

※*မာ·လိဗ်·!* (罵) こいつ!

※*မံ·လိဗ်·မံ·ဂိဂ်* → *လုမ်·မိမ်·မိမ်·မံ·လိဗ်·*
မံ·ဂိဂ် 西も東も分からない愚かな。

လိဏ္ဍ [lèŋ] (v. lính) (名) 兵士。

※*လိဏ္ဍ·စိဏ္ဍ* (v. lính kín). ①軍事スパイ。
②探偵。刑事。

လိဏ [lut] = *လိဏ္ဍ*。

လိဏ္ဍ [lut] (s. lídha?) = *လိဏ*。(動) (唇
/皿/牛乳を) 舐める。

※*လိဏ္ဍ·ဂ်* → *လိဏ္ဍ·မာ်ဂ်·လိဏ္ဍ·ဂ်*。

※*လိဏ္ဍ·ပပုာ်·မာ်ဂ်·တံာ်ဂုဗ်* 唇を舌でべろべろ
と舐める。

※*လိဏ္ဍ·မာ်ဂ်* 舌なめずりをする。

※*လိဏ္ဍ·မာ်ဂ်·လိဏ္ဍ·ဂ်* ①舌なめずりする(←食
べる前も食べた後も可)。②舌鼓をうつ。

※*ဂါဏ·လိဏ္ဍ* → *လံာ်·ဂါဏ·လိဏ္ဍ* まばらなうな
じの髪(←牛は親愛の情を表すのに、人のうな

basilicum (S), แมงลัก. シソ科メボウキ属,
Ocimum gratissimum (H). (←実はココナ
ツクリームで煮て食べる).

※**លីងលាជ** 高くぐるぐる円をえがいて飛ぶ.

※**ត្រាប់ល្អៅលីង** 炒ったカボチャの種子.

※**បាយលីង** チャーハン.

※**ពោតលីង** 炒ったトウモロコシ.

※**អង្ករលីង** 炒り米.

លីត្រ [lit] (f. litre) (名) リットル.

លីម៉ូណាត [li·mo·na:t] (エ) (f. limonade).
→**ទឹកលីម៉ូណាត**.

លីលា [li·li·ə] (ps. līlā) (ps.) (形) =
លីលាស. (自分には楽しくやっていると他人
の目には) 馬鹿らしい. 愚かな. (←生まれつ
き頭が足りない. かなりひどい). (動) ①
(やや古) 行く. 歩く. ②身体を美しく揺りな
がら歩く(←踊りで). (名) ①楽しそうな歩
き方. ②楽しい踊り.

※**ចរលីលា** (丁寧語) (遊び/楽しみのため)
旅行をする. 散歩をする.

※**ឆឺលីលា** ①発狂した(←本人は楽しくやっ
ている). ②発狂したみたい. おかしくなっ
ている.

※**រង្វីរលីលា** ①(馬鹿のように) ふらふら歩
き回っている. ②(古) 歩いて行く.

※**គុជលីលា** = **បទគុជលីលា**. (詩の
形式).

លីលាកមល [li·li·əka·məl] (ps. līlā+kamala)

(名) = **លីលាបទម**. (踊り子が踊る時に手
にもつハスの花).

លីលាតារ [li·li·əki·ə] (ps. līlā+agāra/

agāra). = **លីលាត្រី**.

លីលាត្រី [li·li·əkruih] (s. līlā+gr̥ha) (名)
= **លីលាតារ** = **លីលាមនីរ**. 楽しく遊ぶ所. 踊
りや芝居の劇場.

លីលានារី [li·li·əni·əri:] (ps. līlā+nārī) (名)
美人.

លីលាបទម [li·li·əpa·təm] (p. līlā+paduma).
= **លីលាកមល**.

លីលាភរណ៍ [li·li·əp·ò:] (ps. līlā+bharaṇa)
(名) 身の飾りの品(←花のような一時のも
の).

លីលាមនីរ [li·li·əm·ònti:] (ps. līlā+
mandira). = **លីលាត្រី**.

លីលារតិ [li·li·ərè·ə'te:] (ps. līlā+rati) (名)
遊びを愛すること.

លីលាវតិ [li·li·əvè·ə'tai, -dai] (s. līlā+vati
<vat) (名) 美人.

លីលាវ៉ាបី [li·li·əvi·əpai] (s. līlā+vāpī) (名)
楽しく遊ぶための池.

លីលាស [li·li·əh] (?). = **លីលា**.

លីលោឡាន [li·lò·t'yi·ən] (s. līlā+udyāna)
(名) 公園.

លីវ [li:w] (形) 独身/未婚の (cf. **ព្រឿ** は女
性に使用して「売れ残り」のニュアンス. **លីវ**
は男女とも使えて特別なニュアンスはない).

※**រស់លីវ** まだ独身だ.

លីវឃី [li·wyi:] (c. 柳葉) (名) 柳葉(←建
国伝説中の).

លីស្ត [li:h] (f. liste) (名) リスト. 表.

លីលា [li·lha:] (p. līhā) (名) ①美しさ. 優
雅. ②美しく歩くこと.

လိပ် [luŋ] (動) 縫う (←布の端がほつれないように)。(へりを)まつ。かがる。(名) 雄の性器 (←動物の)。

※ကိပ်ယာလိပ် (胎盤の一部) (←鉤状をなし
ており、後産として出きらずに胎内に残ると、
産婦は病気になると言われている)。

※နိပ်လိပ် → ဂိပ်လိပ် ဝဲလိပ် ဝဲလိပ် ဝဲလိပ်
ベニスに白い斑点のある馬。

※ပိပ်လိပ် 縁を小さく丸める(?)。

လိပ် [luŋ] (動) ①(穴の中に) すっかりひっ
こむ。②ひっこめる。 လိပ်ကွက်လိပ်ကွက်

ကိပ်လိပ် (カメが) 甲に首をひっこめ
る。

※လိပ်လိပ် どうしようかと迷う。

※လိပ်လိပ် (လိပ် = လိပ်လိပ်) ①するかしな
いかためらう。②見え隠れする。

※လိပ်လိပ် 伸ばしたり引っ込めたりする。

※လိပ်လိပ် 浮き彫り。

လိမ် [lum] (エ) ①→လိမ်လိမ်。②→လိမ်လိမ်

လိမ်လိမ် [lum lum] (形) (遠くて) ほんや
りの。かすかな。消えそうな。

※လိမ်လိမ်လိမ် ほんやりと明るい。

လိ် [lu:] (c. 汝) (代名) あなた。(動)

(稀) = လိ်

လုက် [luk] (動) ①こっそり侵入する。②侵略
/攻撃する。③(水を) かき混ぜる。 လုက်
လိ် 森に分け入る。 လုက်လိ် 軍を攻撃
する。

※လုက်လိ် 反撃する。

※လုက်လိ် = လိ်လုက်。ずかずかと暴力
的にどこにでも入って行く。侵入/侵略/攻撃

する。襲う。

※လုက်လိ် ①(警察が) 手入れ/突入する。

②侵入/侵略する。

※လိ်လုက် = လုက်လိ်

※လိ်လုက် 攻撃/襲撃する。

လု် [luŋ] (動) ①穴を掘る (cf. လိ်は地面の
み。လု်はどこを掘ってもよい)。②穴を穿つ。
えぐる。くりぬく。③(目的に合うように) 穴
を整える。

※လု်လိ် ①穴をほる。②(目的に合うよ
うに) 穴を整える。

※လိ်လု် 穴を掘る。

※လိ်လု် (のみで) 穴をあける。

※လိ်လု် 壁籠。

လု် [luŋ] (動) (粉/粘土を) こねる。

※လု်လိ် → လိ်လု် かね棒。

လု် [lut] (動) ①ひざまずく。②(t. လု်
lut)。 (柄が) 抜ける。取れる。③帆を上げ下
げする。

※လု်လိ် ①平伏する。②おもねる。こ機
嫌をうかがう。べこべこする。

Δလိ်လု်လိ် べこべこする。卑屈な。

※လု်လိ် ①ひざまずく。

※လု်လိ် ①ひざまずいて拜して別れを告げる。

※လိ်လု် (帆を上下させるロープ)。帆の
しほり綱。

※လိ်လု် (ねじを巻きすぎないように、
ある程度巻くと龍頭が空回りするようになって
いる時計)。

လု် [lut] (p. lotta) (動) 抹消する。

လု်လိ် [lutta'bot] (p. lotta+pada) (名)

(たとえば、*សត្វ·រាជ·ក្នុង·ទីក* 中の2語を捨てて*សត្វ·ទីក* というようにした時の略された部分。即ち、*រាជ·ក្នុង*)。

លុតិសមាស [lutta'sa'ma:h] (p. lutta + samāsa) (名) (一部を省略してできた合成語) (←*សង្ឃស្សនាន*が*សង្ឃន*となったように)。

លុទៈ [lutteəʔ] (p. ludda) = *លុទកៈ*。

លុទកៈ [lutteə'kaʔ] (p. luddaka) (名) = *លុទៈ*。獵師。

លុទកម្ម [lutteə'kam] (p. ludda + kamma) (名) 獵。

លុទកល [lutteə'kol] (p. ludda + kula) (名) 獵師の家系。

លុទសុន្ទ [lutteə'so'noʔ] (p. ludda + sunakha) (名) 獵犬。

លុទបុគ្គល [lutteə'bokk'òl] (p. luddha + puggala) (名) 欲張りな人。

លុន [lun] (cf. t. លុន : lun) (動) 疾走する (←馬が)。

※*លុន·ជំហាន·ខ្លី* 小走りに走る。

※*រត់·លុន* (馬が) 疾走する。

លុប [lòp] ①(動) (朝起きて顔を) 洗う。②(s. lup) (cf. t. លុប : lòp) = *លុប*。(動) ①(字/跡/名前を) 消す。消し去ってしまう。消印を押す。②(穴/井戸を) 埋める。③(法令を) 廃止する。(税を) 免除する。④名誉を傷つける。⑤(他を) 圧倒する。 *លុប·អក្ខរ* 字を消す。 *លុប·ពាក្យ·សំដី* វេជ្ជល·និយាយ·ពី·មុន 前言を撤回する。 *យក·ដី·លុប·ពី·លើ* 種子を播いて土をかぶ

せる。

※*លុប·គុណ* 忘恩の振る舞いをする。

※*លុប·គេ* → *សំឡេង·ឮ·លុប·គេ·ទាំង* អស់ 他より大きく聞こえる声。

※*លុប·ចេញ* 消し去る。 *លុប·ការវិនិច្ឆ័យ·ចេញ* カルテルを解体する。

※*លុប·ចោល* ①消し去る。抹消/削除する。

②(法律を) 廃止する。(約束を) キャンセルする。 *លុប·ចោល·ទោស·ប្រហារ·ជីវិត* 死刑を廃止する。

△*ស្តិត·លុប·ចោល* 抹消する。

※*លុប·ជ្រុះ·រលី* 材木の角を落とす。

ចាំ·លុប·ជ្រុះ·រលី 木材の角をとる。木材に丸みをつける。

※*លុប·រណ្តោះ* ①名前を消す。②名誉を傷付ける。

※*លុប·ដាន* ①足跡/跡を消す。②消し去る。

※*លុប·ដី* (根元に) 土をかける。

※*លុប·ថ្មក* 前言を取り消す。 *និយាយ·លុប·ថ្មក* 前言を取り消す。

※*លុប·មាត់* → *លុប·មុខ·លុប·មាត់*。

※*លុប·មាត្រ* ①身体の大きさを越える。②身分/能力を越える。

※*លុប·មិន·ជ្រុះ* 消しても消えない。

※*លុប·មុខ* ①顔を洗う (←朝起きて)。②顔を覆う。

△*ពាក់·មួក·លុប·មុខ* 帽子をまぶかにかぶる。

△*សក់·ដួល·លុប·មុខ* 髪で顔が隠れる。

※*លុប·មុខ·លុប·មាត់* 顔を洗う (←朝起きて)。

※*លុប·យីហោ* 商標を取り除く。

※លុបលាង ① (顔と身体を) 洗う。(食事の
前に手を) 洗う。(手や顔を) 洗ってさっぱり
する。②秘密にする。隠す。

△កាយក៏បលាង 秘密にする。隠す。

※លុបលាងកំហុស = លាងកំហុស。過ち
/ 罪を償う。

※លុបលាងខ្លួន (食事の前に) 身なりを整
える。手を洗う。

※លុបលាងបាត់ 消し去る。

※លុបលើ 圧倒/卓越/凌駕する。凌ぐ。他
の影を薄くづる。

△សំដីលុបលើ 他を圧倒する言葉。

※លុបសន្ធិសញ្ញា 条約を破棄する。

※លុបសាធន (離婚した後の) 子供の扶養
料を停止する。

※លុបអណ្តូង 井戸を埋める。

※កៅស៊ូលុប = ជ័រលុប。消しゴム。

※គ្រឿងលុប 削除の線。

※ជ័រលុប = កៅស៊ូលុប。

※លើសលុប ①過度/過多の。とても多い/
沢山の。②他を圧倒する程の。優勢/支配的な。

※ស្នាមលុប (文字を) 消した跡。

លុបនិយ [lu'pa'nei] (s. lup+naya) (動) =
លោបនិយ。略記する。略語で書く。

លុប្បក [lòmboʔ, lòmpa'kaʔ] (p. lumpa <
lumpati+ka) = លុប្បកៈ。 (名) = វិលុប្បក
= វិលុប្បកៈ。強盗 (←人)。

លុប្បកៈ [lòmpa'kaʔ] = លុប្បក。

លុប្បកកម្ម [lòmpa'ka'kam] (p. lumpa <
lumpati+ka+kamma) (名) = លុប្បកម្ម =
វិលុប្បកកម្ម = វិលុប្បកម្ម。強盗 (←行為)。

លុប្បកម្ម [lòmpa'kam] (p. lumpa < lumpati +
kamma)。 = លុប្បកកម្ម。

លុប្បិកា [lòmpe'ka:] (p. lumpa < lumpati + ikā
< ika)。 (លុប្បកの女性形)。 = វិលុប្បិកា。

លុប្បិនី [lòmpi'ni:] (ps. lumbini) (名) (地名)
ルンビニー (= 釈迦の生誕地。現在のរុំប៊ីណី
がそれであるとされている)。

លុយ [lui] (名) (f. Louis)。①金 {かね}。

② (かつて使用された貨幣。初期は 2 r លុយ と
1 r លុយ。後に 1 r លុយ と 半 r លុយ の 2 種類があ
った)。(動) (ok. lauy) (cf. t. លុយ : lui)。

徒渉する。(川/池/水たまりを) 歩いて渡る。

(作物を) 踏んで歩く。 ល្អើលុយភាម。

ធនាណ្ឌិត្តិ 郵便為替で金を送る。 ប្រករុម
លុយដៃលលក់បាន 売上金の合計をする。

ដាច់ខែចាមចាំយកលុយវិញទៅ

太陽が西から出たら金を返すよ。

※លុយកក = ប្រាក់កក。前渡し金。手付金。
内金。保証金。

※លុយកម្រៃ チップ (← レストランでの)。

※លុយកាក 金銭。

※លុយក្រៅ チップ。

※លុយដៃណាំ 作物を踏んで歩く。

※លុយទឹក 水を歩いて渡る。徒渉する。

※លុយទឹកតែ = ប្រាក់ទឹកតែ。(家を借
りる時などの) 礼金。

※លុយទឹកប្រៀប វិលុយទឹកប្រៀប
ばしゃばしゃと水を渡る。

※លុយទឹកប្រក វិលុយទឹកប្រក
ばしゃばしゃと水を渡る。

※លុយទឹកប្រកៗ びちゃびちゃ浅瀬を歩く。

※လှယ်·ဗြဲဇံ·ပဟာတေ^၁ 小遣い。
 ※လှယ်·ကိ^၁ 泥地を歩いてわたる。
 ※လှယ်·ကိ^၁·ဗွကိ·၅ → လိ^၁လှယ်·ကိ^၁·ဗွကိ·
 ၅ 泥地をべちゃべちゃと音をたてながら歩
 ぐ。
 ※လှယ်·ကိ^၁·ဗွိ^၁·၅ → လိ^၁လှယ်·ကိ^၁·ဗွိ^၁·
 ၅ 泥地をゆっくりゆっくり渡る。
 ※လှယ်·ကိ^၁·ဗွိ^၁·၅ → လိ^၁လှယ်·ကိ^၁·ဗွိ^၁·
 ၅ 泥道を必死になって歩く。
 ※လှယ်·လိ^၁ 火を渡る (= 女性の貞操を証明
 するための儀式)。
 ※လှယ်·ဗါက^၁ ドイツマルク。
 ※လှယ်·လိ^၁ 時間給。 လိ^၁·ကား·ယကိ·
 လှယ်·လိ^၁ = လိ^၁·ကား·လိ^၁。時間給で働
 ぐ。アルバイトをする (← 時間給の)。
 ※လှယ်·လိ^၁·လိ^၁ 残業手当。
 ※လှယ်·လိ^၁ 日本円。 ကိ^၁·လှယ်·လိ^၁·
 လိ^၁·ဗါ·လိ^၁ 円をリエルに換算する。
 ※လှယ်·ဂါယ 小銭。
 Δ လိ^၁လှယ်·ဂါယ 小銭に両替する。
 ※လှယ်·လှကိ = လှကိ·လှယ။ နုနုနုနုနု
 的にどこにでも入って行く。侵入/侵略/攻撃
 する。襲う。
 ※လှယ်·လိ^၁ 貯金。
 ※လှယ်·လိ^၁ ပိုနပ် (← 中国人の間で使用)。
 ※လှယ်·လိ^၁ 釣銭。
 Δ လိ^၁လှယ်·လိ^၁ 釣銭をごまかす。
 Δ လိ^၁လှယ်·လိ^၁ 釣銭を確かめる。
 Δ လိ^၁လှယ်·လိ^၁ 釣銭を確かめる。
 ※လှယ်·လှယ 手付金を払う。
 ※လှယ်·လှယ 財布。

※လှယ·လှယ 金に困っている。
 ※လှယ·လှယ 紙幣。
 ※လှယ·လှယ 勘定する (← 買物/食堂で)。
 ※လှယ·လှယ 金がない。
 ※လှယ·လှယ 金を使う。
 ※လှယ·လှယ·လှယ·လှယ = လှယ·လှယ·
 လှယ·လှယ。善果を得るために寄付をする。
 ※လှယ·လှယ 金を出す/払う。
 ※လှယ·လှယ 儲かる。
 ※လှယ·လှယ 金を極度に欲しがる。
 ※လှယ·လှယ ① (預金を) 下ろす。② 金を脅し
 取る。
 ※လှယ·လှယ 金に困る。
 ※လှယ·လှယ 両替する。
 ※လှယ·လှယ 無1文の。
 ※လှယ·လှယ 釣り銭を渡す。
 ※လှယ·လှယ 金を請求する。
 ※လှယ·လှယ = လှယ·လှယ·လှယ。金額。
 ※လှယ·လှယ 金をためる。
 ※လှယ·လှယ 金庫。
 ※လှယ·လှယ 金を払う。
 ※လှယ·လှယ 両替する。
 ※လှယ·လှယ·လှယ·လှယ 銀行に金を預
 ける。
 ※လှယ·လှယ·လှယ·လှယ 金を資金として提
 供する。
 ※လှယ·လှယ 金を取る。
 ※လှယ·လှယ·လှယ·လှယ → လှယ·လှယ·လှယ·
 လှယ·လှယ = လှယ·လှယ·လှယ。現金で売る。
 ※လှယ·လှယ 金を稼ぐ。
 ※လှယ·လှယ = လှယ·လှယ。

※សង្ឃុលយ 金を返す。

※សង្ឃុលយកាត់ខែ 月賦でかえす。

※សន្សំលុយ 貯金する。

※សម្បុណ្ណលុយ 金持ちの。

※អសលុយច្រើន 金が沢山かかる。

※អាចលុយ 釣り銭を渡す。

※ឲ្យលុយដល់ដៃ 現金で払う。

លុះ [luh] (ok, loh, lohh, lvah, lvah, lvah, lvoh) (動) ①従う。②降参する。③(敵の)手に落ちる。④悟りに達する。理解する。⑤夢中になる。⑥凌ぐ。凌駕する。(形)度胸のある。果敢な。(接)①～すると。(泣くのをみる)と。②～してはじめて。(雲が出て)はじめて(雨が降る)。③～するまで。(息を吹きかえす)まで。លុះខ្លះធំហើយ 大きくなった時。លុះប៉ុន្មានថ្ងៃក្រោយមក 何日か後になると。លុះហេតុនោះ 理由から。លុះរង់ចាំទឹកស្រាច់ 水浴が終ると。លុះអធ្រាត្រ 真夜中まで。

※លុះក្នុងកណ្តាប់ដៃសត្រូវ 敵の手中に落ちる。

※លុះក្នុងអំណាច 全面降伏する。服従する。

※លុះត្រាបំផុត 最後の最後まで(戦う)。最後の時まで。តស៊ូជាដាច់ខាតលុះត្រាបំផុត 最後まで戦い続ける。

※លុះដល់～ ①～の時/～になると。②～に至る。

※លុះដោយដំបូន្មាន 言うことをよくきく。

※លុះដោយទោស 怒りに身をまかせる。

※លុះដោយស្នេហា 魅力の虜になる。

※លុះណាវែត～ ①～してはじめて。(代表となって)はじめて(発言できる)。(両親の同意があって)はじめて。②～の限りにおいて。～の時にのみ。(←លុះត្រាវែតより軽い)。

※លុះវែត～ ～してはじめて。

※លុះត្រាវែត～ ①～にいたる/～できるまで。②～してはじめて。(←困難がある感じ)。

※លុះទៅដោយដំបូន្មាន 忠告に従う。

※លុះមគ្គុល មគ្គុលを達成する。

※លុះអំណាច～ ①～の後。②～がいなくなった後。

※ចិត្តលុះ ①闘志のある。②(普通の人が敢えて言わないことを)ずばりと言っている。勇敢に決心する。思い切って～する。③勇敢に決心する性質の。

※លើលុះតាមវែតចិត្ត 好き勝手にする。

○មិនលុះ 歯がたたない。

△រឿងមិនលុះ ①いくらやってもわからない。②いくら勉強してもかなわない。

※រមាសលុះ 非常に夢中になる。溺れきる。

※លង់លុះ～ ～まで。～に至るまで。

លុ [lu:] (動) (犬/オオカミが) 遠吠えする。

(名) ①土管。上/下水道管。②水の容器。

លុះសូរវែតសំឡេងវែតលុះ 犬がなく声が聞こえるだけ。បង្អប់លុះក្នុងដី 下水管を地中に埋める。

※លុះទឹក 下水道管。

※លុះទឹកស្អុយ 下水道。

※ទឹកលុះ ①下水。②下水道。

លុក [lu:k] (動) ①(手を)のばして(つか

む)。(手を)さしのべる。②(物を取り出す
ために容器に。ポケットに)手を入れる。手
を入れて探る。③手を出す(=買う)。④入り込
む。(エ)→*လုက်ဃ်ဒိ*。 *လုက်ဝှံးဝှံး*
ကွဲ 喉に手を突っ込んで吐かせる。
※*လုက်ကိကယ* (ポケットを)さぐる。
※*လုက်ဂြောဗ* →*လုက်လိလိ*・*လုက်ဂြောဗ*。
※*လုက်ဒိမ်* ①手を出す。②手出しする。③(ポ
ケットに)手を入れる。 *လုက်ဒိမ်ကွဲ*
ပဟာဂံ ポケットに手を入れる。
※*လုက်ဒိမ်ဗုလ* 干涉する。
※*လုက်ဒိမ်ညွယ်*・*ဂြောဗ* 腕を貸す。助ける。
※*လုက်ဒါယ*・*လုက်မာယ* あちこち(探して)
引っ掻き回す。あれこれ手を出す。
※*လုက်ပဒါတ်* →*ပဒ်းလုက်ပဒါတ်* =*ပဒ်း*
ပဒါတ်。(語が2行にまたがった時に使う短い
ダッシュ?)。
※*လုက်ပြဟုက်ဝှံးကပ်ဒိမ်* 乗り掛かった舟だ
からやり通す。
※*လုက်မာတ်* 口をはさむ/出す。 *လုက်မာတ်*
ဗုလကွဲ・*ကိဗုလဒိမ်*・*ပဒါတ်*・*ပဒါတ်* 他人の会
話に口をはさむ。
※*လုက်လ* テストする。
※*လုက်လိလိ* ①さわる。ふれる。②いじめる。
からかう。(ふざけて男が女に)ちょっかいを
だす。 *ဒိယာယ*・*လုက်လိလိ* からかう。
※*လုက်လိလိ*・*လုက်ဂြောဗ* 非常に仲睦まじい
(←夫婦のように)。
※*လုက်လိလိ*・*လိလိ*・*ဂြောဗ* あちこちいろいろな
方面から探りを入れる。
※*လုက်ပဟာဂံ* ポケットをさぐる。

※*လုက်မာယ* →*လုက်ဒါယ*・*လုက်မာယ*。
လုက်ဃ်ဒိ [lu:k k'ʊn] (t. လုက်ဃ်ဒိ : lu:k k'ʊn)
(名) (ブノンベン地方裁判所の旧名)。
လု [lu:k] (p. lūkha) (モ) ①下賤/下劣な。
②貧しい。
လုကိဗု [lu:k'a'kam] (p. lūkha+kamma) (名)
①下賤な仕事。②下劣な行い。
လုဒိမ်ဒိတ် [lu:k'a'ci'vut] (p. lūkha+jivita)
(名) みじめな生活。
လုဒိမ်ဒိတ် [lu:k'a'ci'vun] (p. lūkha+jivin)。
=*လုဒိမ်ဒိတ်*。
လုဒိမ်ဒိတ် [lu:k'a'ci'vi'ni:] (p. lūkha+jivini<
jivin)。(လုဒိမ်ဒိတ်の女性形)。
လုဒိမ်ဒိတ် [lu:k'a'ci'vi:] (p. lūkha+jivi<jivin)
(名) =*လုဒိမ်ဒိတ်*。みじめな生活をしている
人。
လုပျာဂံဂါတ်ဂါတ် [lu:k'appa'na'ita'p'i'əp] (p.
lūkha+paṇṭa+bhāva) (名) 優劣。
လုပြဟုဂါတ် [lu:k'a'pro'nat] (p. lūkha+s.
praṇṭa) (形) 劣っているのと優れているのと。
လုတဂံ [lu:k'a'pəə] (p. lūkha+s. varṇa)
(名) くすんだ色。
လုဂါတ် [lu:k'a'p'i'əp] (p. lūkha+bhāva)
(名) 下劣。下賤。劣っていること。
လုဂါတ်ဒိတ် [lu:k'a'p'o'cəə'nəə', -c'ə'n] (p.
lūkha+bhojana) (名) 粗末な食べ物。
လုဂါတ် [lu:k'a'vi'əca:] (p. lūkha+vācā)
(名) =*လုဂါတ်*。下品な言葉。
လုဂါတ် [lu:k'a'vi'ət] (p. lūkha+vāda) =
လုဂါတ်。
လုဂါတ်ဒိတ် [lu:k'a'vi'ətun] (p. lūkha+vādin)。

=လူစာခါဒီ.

လူစာခါဒီ [lu:k'a'vi:əti'ni:] (p. lūkha + vādinī <vādin). (လူစာခါဒီの女性形).

လူစာခါဒီ [lu:k'a'vi:əti:] (p. lūkha + vādī <vādin) (名) = လူစာခါဒီ. 下品な言葉を使う人.

လူစိမိ [lu:kè'mi:] (f. leucémie) (名) 白血病.

လူဇ [lu:c] (動) (包みの外に少し/一部分だけ出す) (←板チョコを食べる時のように、包まれているものを).

※လူဇ・မာ် 陰茎が勃起して露出する (←動物).

△လူဒေ・တုကံ・မိဒ・စိစ・လော・စိစ・ခဲ・လော・လူဇ・မာ် 大切なことに頭を使わずに、つまらぬことに心を砕く.

လူတ [lu:t] (動) ① (草/木/苗/売上が) のびる. 成長する. ② (カメが甲羅から首を) 出す. ③膨張する. (形) 大げさな. လူကံ လူတ 髪がのびる.

※လူတ・လော → လော・လူတ・လော・လော・လော 上の人が目をかけてくれて初めて部下は大きくなれる.

※လူတ・လော ① (子供/植物が) 成長/成育/発育する. (作物が) 育つ. ② (国/工業/文化/事業/交通機関が) 発展する. ③ (人が) 栄える. လူတ・လော・လော 発展する. 栄える. မိ・လော・မိ・လော・လော このあたりはまだ開けていない.

△လူတ・လော 発展する.

△လူတ・လော・လော 発展途上国.

△လူတ・လော 先進国.

△လူတ・လော・လော → လော・လော.

လူတ・လော 文明が進んだ.

လူဒ [lu:n] (ok. Ivan) (動) (へビが) 這う.

(赤ん坊/人が) 腹をつけて這う.

※လူဒ・လော・လော のろのろと這う.

※လူဒ・လော → လော・လူဒ・လော へビがくねくねと這う.

※လူဒ・လော → လော・လူဒ・လော へビがすーっと這う.

※လူဒ・လော そけいヘルニア.

※လူဒ ① (戦争や盗賊の難を避けて) 森の中に隠れる. ② 仕事がうまくいく.

※လူဒ (動物学) 爬虫類の動物.

လူဝ [lu:og] (cf. t. လူဝ : luag 「ごまかす」)

(動) ① 慰める. なだめる. ② (子供を) あやす. きげんをとる. ③ 甘い言葉をかける. 甘い言葉や態度でせがむ.

※လူဝ・လော 慰める.

△လူဝ・လော・လော 慰謝料. 見舞金.

△လူဝ・လော・လော 宝くじの前後賞. 残念賞.

※လူဝ・လော 慰める. なだめる. あやす. 甘い言葉をかける. လူဝ・လော・လော.

လူဝ・လော 甘言でだます. 丸め込む.

လူဝ・လော・လော だだめすかす.

△လူဝ・လော・လော だだめすかして誘う.

လူဇ [lu:oc] (ok. Ivac, Ivac) (動) ① 盗む.

② こっそり/ひそかに~する. လူဇ・လော.

လူဇ・လော 他人の物を盗むのは罪だからなすべきではない.

※လူဇ・လော ひとつくりにする.

※*လုဇ်·နီဂီ* ①他人の考えを盗む。②言われた通りにしないで自分の考えで事を行う。
 ※*လုဇ်·ဇဗ္ဗိ* ①こっそり写す。カンニングをする。②盗作/剽窃する。
 ※*လုဇ်·ဇဗ္ဗိ·ဂျိမ်·ဂီတိဗ္ဗိ·ဂေ* 盗作する。
 ※*လုဇ်·ဇိဂီ* 裏切る。
 ※*လုဇ်·ဇိဂေ* 習わずに知識を盗む。
 ※*လုဇ်·နီဂီ* すり/ひったくりをする。
 ※*လုဇ်·ဂေယျာ* 他人の名をかたる。
 ※*လုဇ်·ဗဒ္ဓိ* = *ဗဒ္ဓိ·လုဇ်*。ごまかす。騙す。いんちき/横領/着服する。詐欺をする。
 ※*လုဇ်·ဗိ·ဂေ* 他人の夫と密通する。
 ※*လုဇ်·ဗိမ်* 密告する。
 ※*လုဇ်·ဗြတိဗ္ဗိ·ဂေ* = *ယဂိ·ဗြတိဗ္ဗိ·ဂေ*。他人の妻と密通する。
 ※*လုဇ်·ဗြဟာ* 隠れていて襲う/殺す。待ち伏せする。
 ※*လုဇ်·ဗဒ္ဓိ* 強盗する。
 ※*လုဇ်·တိဗ္ဗိ* 脱税する。
 ※*လုဇ်·ဂေဂ* ①偽装する。②(特に)正式に得度していないのに僧であると偽る。
 ※*လုဇ်·ဗိလ* こっそり/盗み見る。
 ※*လုဇ်·ဂိဂီ* ①= *လုဇ်·လုဂီ*。こっそり/密かに/隠れてする。②盗んで隠す。 *ဂေယျာ·လုဇ်·လုဂီ* ひそかに。隠れて。 *ဂါတ·လုဇ်·လုဂီ* 内密。秘匿。
 Δ*မိဒ္ဓိဗ္ဗိ·လုဇ်·လုဂီ* 不正取引。密売。
 Δ*ဗြတိဗ္ဗိ·လုဇ်·လုဂီ* 隠し妻。

※*လုဇ်·လုဂီ·ဂီဂီ·ဇျာဂီ* 非合法の。もぐりの。
 ※*လုဇ်·လုဂီ* ①こっそり狙う。すきを狙って~する。不意をつく。人の目をかすめてちょっとの間~する。
 ※*လုဇ်·လုဂီ* 他人の策略を盗む。
 ※*လုဇ်·လုဂီ* ①自分を事実よりより高い位の僧であると偽る。②ある僧と共に住んでいると偽る。③こっそりと性交する。
 ※*လုဇ်·လုဂီ* 死体を盗む(←処刑された人を信奉する人々が遺体を丁寧に葬るために)。
 ※*လုဇ်·လုဂီ* ①こっそり密通する。
 ※*လုဇ်·လုဂီ·ဂီဂီ·ဂေ* 腹の中でせせら笑う。
 ※*လုဇ်·လုဂီ* 盗み聞きする。
 ○*လုဇ်·လုဂီ* 窃盗。 *ဒုဗြဟ္မိ·ဂေ·လုဇ်·လုဂီ* 窃盗の常習。
 ※*လုဇ်·လုဂီ* こそ泥。
 ※*လုဇ်·လုဂီ* 盗人。泥棒。
 ※*လုဇ်·လုဂီ* = *လုဇ်·လုဂီ*。
 ※*လုဇ်·လုဂီ* ~ ①こっそり~する。
 ※*လုဇ်·လုဂီ* 盗人。
လုဂီ [lu'ot] (名) ①(4世代離れた親族)。玄(孫)。高(祖父母)。②= *လုဂီ·ဂီ*。
 ※*လုဂီ·ဂီ* サガリバナ科サガリバナ属, *Barringtonia*。ホルトノキ科ホルトノキ属, *Elaeocarpus*。ハイノキ科ハイノキ属, *Symplocos*。など(S)。
 ※*လုဂီ·ဂီ* = *လုဂီ*。(植)ハイノキ科ハイノキ属, *Symplocos racemosa* (S)。
 ※*လုဂီ·လုဂီ* (曾孫の子)。玄孫。
 ※*လုဂီ·လုဂီ* (曾祖父母の母)。高祖母。
 ※*လုဂီ·လုဂီ* (曾祖父母の父)。高祖父。

※ជីលួត (曾祖母の父母)。高祖母。

※ជីលួតមួយ 高祖母を共有する関係にある。

※អយ្យកាលួត → ព្រះអយ្យកាលួត
(王) 高祖父 (= 曾祖父の父)。

※អយ្យិកាលួត → ព្រះអយ្យិកាលួត (王)
高祖母 (= 曾祖父の母)。

លួស [lu:oh] (動) (小枝/とげを) はらう。
(竹の節を) 削り取る。(名) 針金。金属線。

លួស・២・ចង្កាយ 針金2巻き。

※លួសលើ 木の外皮を削り落とす(← 鉋などで)。

※លួសទង់・ដែង 銅線。

※លួសបន្ទា = ខ្សែលួសបន្ទា。鉄条網。有刺鉄線。

※លួស・វែក・លើ・ចាល (果樹の余分な芽をとる)。摘果する。

※លួសមាស 金の細い線。

※លួសរនាប 竹の節を削ってなめらかにする(← 床にするため)。

※លួសសំណាញ់ 網戸。

※លួសស្តាន់ 銅線。

※លួសអំពៅ (サトウキビの節の所の芽を切り落とす)。

※កាត់លួស → កែច្រាមកាត់លួស ワイヤー切り。

※ខ្សែលួស ①針金。②電信。電報。

※ខ្សែលួសខ្លីប (古) 電話。

※ខ្សែលួសបន្ទា = លួសបន្ទា。

※ចង្កាយលួស (針金を輪に巻いたもの)。

※វែកលួស 針金。

※វែកលួសកិប ホッチキスの針。

※បណាញ់លួស 金網。

※ពួរលួស ワイヤロープ。ケーブル。

※ហូតលួស (金属を) 針金にする。線引きする。

លើ [lè:] (ok. le) (名) 上。(前) ①上に。

②丁度～の。③～について(管理する)。④

(10点満点)のうち。 ចម្លាក់លើ。

ជញ្ជាំង 壁の彫刻。 ស៊ីញ៉េលើ。

ក្រដាសរេន：この紙に署名して下さい。

មានគុណក្រសែលើខ្ញុំ 私に深い恩をかけてくれた。 ជាប់អារម្មណ៍លើកូន い

つも子供のことを考えている。 រំពឹងលើ。

កូនប្រុស 息子に期待する/期待をかける。

ទុកងារលើខ្ញុំចុះ その仕事は私に任せて

ください。 ត្រួតចានលើត្នា 皿を重ね

る。 អ្នកមានគុណលើជីវិត 生命の恩

人。 ស្លៀកពាក់ស៊ីចុកលើអ្នកប្រើ

使用者が衣服と食料を支給する。 បានពិន្ទុ

៩លើ១០ 10点満点で9点とった。

※លើការឧបតោគ → អាករលើការ

ឧបតោគ 消費税。

※លើក្រោម 上と下。

Δង្កូវកាត់ត្នាលើក្រោម 立体交差の道路。

※លើខ្យល់ 風上。

※លើគេបង្អស់ 一番上。

※លើគោក → ភូតលើគោក しらじらし

い/真っ赤な嘘をつく。 ពាក្យភូតលើ

គោក ①まっかな嘘。②しらじらしい嘘。

※លើចង្កើរ → អង្គុយលើចង្កើរលើក

ខ្លួនឯង 自画自賛する。

※**លើចុះក្រោម** 上下逆さまに。 **ដាក់សៀវភៅលើចុះក្រោម** 本を上下逆さまに置く。

※**លើត្បូង** ①→**ព្រះករុណាជាម្ចាស់ជីវិតលើត្បូង** 陛下。 ②→**ម្ចាស់ជីវិតលើត្បូង** 王。

※**លើទឹក** ①水の上。 ②川上。

※**លើផលរបរ** →**អាករលើផលរបរ** 売り上げ税。

※**លើមេឃ** 空に。

※**លើទ្បៅ** →**ជាន់លើទ្បៅ** 屋上。

※**លើអាកាស** ①→**ដុះលើអាកាស** 気生の。 ②→**រូបថតពីលើអាកាស** 航空写真。

※**កើយលើស្មា** 肩に乗せる。

※**កំពប់លើ** →**ស្អប់កំពប់លើ** 嫌だと思うと必ずそれに出会う。

※**ខាងលើ** 上。 上方。 上側。 上部。

※**ខាងលើទឹក** 川上。 上流。

※**ខ្ពស់លើ** (カンボジアの山岳民族の総称)。

※**ខ្ពស់លើ** →**ដើរខ្ពស់លើ** =**ស៊ីលើ**。

※**គង់លើច្បាប់** →**និយាយគង់លើច្បាប់** (「泥棒をしても構わない」というような) 法律を無視した/にふれることを言う。

※**ចម្ការលើ** (コンボンチャム州の郡名)。

※**ឆ្នើលើ** (かつてのクラチェ州の郡名) (←1961年に独立して**មណ្ឌលគិរី**州となった)。

※**ជួនលើគ្រោះ** =**ប៉ះលើគ្រោះ**。 悪いことが起こる/に出会う (←運勢が)。

※**ជង់លើ** (川の) 上流。

※**ដីលើ** =**ដីលើ**。 (地役権で他の土地を使

用する立場にある土地) (←下の土地に水を流す権利がある)。

※**ត្រួតលើគ្នា** 累積/累加する。

※**ថ្នាក់លើ** 上級。

※**នៅលើដៃ** 手中にある。 自由になる。

※**ប៉ះលើគ្រោះ** =**ជួនលើគ្រោះ**。

※**ប្រទះលើស្បែក** 障害/不運にぶつかる。

※**ងាយលើមេឃ** →**សង្ឃឹមងាយលើមេឃ** 空中楼閣を築く。

※**ផ្ដិតលើភ្នែក** →**រូបថតផ្ដិតលើភ្នែក** スライド写真。

※**ពន្ធលើ** ~ ~税。 (ពន្ធលើ+~は見出し語 ពន្ធនの中を見よ)。

※**ពានលើលើដាច់** →**រកឧសពានលើលើដាច់** 折よくやって来る。

○**ពីលើ** 上から。 **គ្របពីលើ** 上から覆う。 **ទ្រាបពីលើ** 馬乗りになる。 またがる。 **អង្គុយសង្កត់ពីលើ** 馬乗りになって押さえ付ける。

※**លលើកាប់ក្រោម** 上を切りつける振りをして見せて下を切りつける。 フェイントをかける。

※**លុបលើ** 压倒/卓越/凌駕する。 凌ぐ。 他 の影を薄くづる。

※**លូកលើលូកក្រោម** 非常に仲睦まじい (←夫婦のように)。

※**លូកលើសើក្រោម** あちこちいろいろな 方面から探りを入れる。

※**ស៊ីលើ** =**ដើរខ្ពស់លើ**。 つけ込む。 だます。

※**ស្រេច(វិត)លើ** ~ (どうするかは) ~

次第だ。～が決める。

※*ဝေခွံးဝေ* → *ဗဲးဒိကကြဲဝေခွံးဝေ*
ခွံ 板挟みになる。両方から攻められる。

ဝေက [lâ:k] (cf. t. လိဂ် : lâ:k) (動) ①上
げる。(持ち、巻き、抱き、手を上に)上げる。
(堤防/道路を)築く。(欠点/兵を)あげる。
(倒れた人を)ひきおこす。②廃止する。③
(妻/夫として)与える。④(歌/小説を)書
く。⑤延期する。たなあげにする。一時中止す
る。⑥(食事/盆を)運んでくる。⑦ほめる。
⑧閏日/月を入れる。(名)～回(←ひとつの
事をいくつかに分割した回。入学金を3「回」
に分けて納める)。(第～)次(大会)。

တြကမ်ဝေကကွံ 子を抱き上げる。

ဝေကခမ်မံယ 旗をかかげる。 *ဝေက*

ဝေထံးဝေဒါးဝေ 日を引き延ばす。

ဝေယဝေကကဟူမက ボーイがコーヒー
をもって来る。

※*ဝေကကဒယ* → *ဝေကကဒယ* 犬が襲
いかかる時に尾をあげる。

※*ဝေကကဗ္ဗမ်* 誇る。自慢する。威張る。

※*ဝေကကဗ္ဗမ်ခမ်* 自慢する。

※*ဝေကကဗ္ဗမ်* ①体力を増進する。②勢いづけ
る。

ဝေခွံးဝေကကဗ္ဗမ် 強壯剤。

※*ဝေကကွံးဝေခွံး* 娘を嫁として与える。

※*ဝေကကွံးဝေခွံး* A 子をA(=男)に妻として
与える(←この場合、女側がどうしても貰って
もらいたいのだから男は女に金をはらわない。
男はいやがる)。

※*ဝေကကွံးဝေခွံးဝေခွံး* グラスをぶつける。乾

杯する。

※*ဝေကကွံးဝေခွံးဝေခွံး* 乾杯する。

※*ဝေကကွံးဝေခွံး* 詩を作る。

※*ဝေကကွံး* ①訴訟をやめる。②訴訟を延期する。

※*ဝေကကွံး* 次回。

※*ဝေကကွံးဝေခွံး* 最後の回。最終回。

※*ဝေကကွံး* 閏月をおく/入れる。

ဝေခွံးဝေကကွံး 閏年。

※*ဝေကကွံးဝေခွံး* 他人の恥をあばく。

※*ဝေကကွံးဝေခွံး* = *ဝေကကွံး*。墓を開く(←
洗骨のために)。

ဝေခွံးဝေကကွံးဝေခွံး (儀式)(←1度埋葬
した遺体を掘り出して洗骨して壺に納める)。

※*ဝေကကွံးဝေခွံးဝေခွံး* 土葬にした遺体
を掘り起こして洗骨する。

※*ဝေကကွံး* 威張る。自慢する。

※*ဝေကကွံးခမ်* → *မုဒိယဝေခွံး*
ဝေကကွံးခမ် 自画自賛する。

※*ဝေကကွံး* = *ဝေကကွံး*。

※*ဝေကကွံး* ~ 大勢揃って~する。 *ဝေကကွံး*
ကွံး ~ *ကွံး* グループになる/を作る。

※*ဝေကကွံး* ①廃止する。取り消す。②捨
てる。顧慮しない。

※*ဝေကကွံးဝေခွံး* 權を上げるから
には先に泊まる(=目的地)を知ってい
る。

※*ဝေကကွံး* ~ ~に任じる/指名する。

※*ဝေကကွံး* 詩にする。

※*ဝေကကွံး* 韻文で書く。

※*ဝေကကွံး* 列聖する。

※*ဝေကကွံး* 神格化する。

※លើកដើម្បី = លើកគេ. おべっかを使う。

へつらう。

※លើកជំនួញភ្ជាប់ពាក្យ 結納を納めて婚約する。

※លើកជំរំ 陣地を引き払う。

※លើកដាក់ ①上げ下げする。②抱き起こして座らせ、また寝かす。③(荷物を)取り扱う。

លើកដាក់សំឡេង 声を上げ下げする。

លើកដាក់ដោយថ្ម 大切に取り扱う。

△ឈឺលើកដាក់ 病気で寝たきり。

△អ្នកលើកដាក់ 取り扱い係。

※លើកដី 土を盛り上げる (= 土堤をつくる)。

※លើកដៃ 手を上げる。លើកដៃ! 手を上げろ!

※លើកដៃគង់ថ្ងាស 腕/手を額に当てる。

※លើកដៃគំនាប់ 挙手の礼をする。

※លើកដៃច្រត់ចង្កេះ 手を腰にあてる。

※លើកដៃថ្ងាយព្រះ = លើកដៃព្រះចៅ。(私などを拜まずに) 神を拜め (←合掌して挨拶された時の答えの言葉)。

※លើកដៃព្រះចៅ = លើកដៃថ្ងាយព្រះ。

※លើកដៃសំពះ 手を上げて合掌する (= 挨拶)。លើកដៃសំពះដោយគោរព 敬意を以て合掌して挨拶する。

※លើកដំកើង ①尊敬する。崇める。祀る。

②(地位/役職を)上げる。昇格させる。③名

誉を与える/ほめたたえる。លើកដំកើង

ជីវភាពជាតិ 国民の生活水準を引き上げる。

※លើកដំបូង 初回。最初。

△ការបោះពុម្ពផ្សាយលើកដំបូង 初版。

△ជាលើកដំបូង 最初の。

△ជំនុំជម្រះលើកដំបូង 第1審。

※លើកដំឡូ 自慢する。誇る。

※លើកឋានៈ 昇格/昇任させる。

※លើកឋានៈស័ក្តិ 地位を上げる。昇任させる。

※លើកគែ លើកគែ = លើកគែលើកគែ。

※លើកថ្នល់ 道路を作る。

※លើកទង់ជ័យស 白旗を掲げる。降参する。

※លើកទ័ព ①軍をおこす。②軍を率いる。進軍する。

※លើកទម្ងន់ដាក់លើគេ 他人に責任をなすりつける。他人のせいにする。

※លើកទីពីរ 第2回目。

△បោះពុម្ពលើកទីពីរ 第2版。

△មហាសង្គ្រាមលោកលើកទីពីរ 第2次世界大戦。

※លើកទីមួយ 第1回目。

△ជាលើកទីមួយ 初めて(カンボジア料理を食べた)。

※លើកទឹកចិត្ត ①激励する。励ます。元気づける。士気を鼓舞する。②奨励する。

△ជម្រុញលើកទឹកចិត្ត = ជម្រុញទឹកចិត្ត。

ចិត្ត。①元気づける。士気を鼓舞する。②奨励する。励まして~する気を起こさせる。

※លើកទុក 保留/延期する。

※លើកទុកដោយអន្លើ 別にしておく。

※លើកទូរសព្ទ 受話器をとる。

※លើកទោស ①他人の過ちを陰でうわさる。②罪を許す。

※လိက်·ရောဂါ·ဝါဒ 罪を許す。

※လိက်·ခေတ်·ပြု·ကြား 見送る。延期する。
 လိက်·ပြု·ခေတ်·အရက်·ခေတ်·ပြု·ကြား 調査日を翌月に延期する。

※လိက်·ခံစား 堤防を築く。ダムを作る。

※လိက်·ခံစား 抵当権を濫除する (= 抵当不動産を取得した人が相当の金額を提供して抵当権の消滅を求める)。

※လိက်·ခေတ် 今回。

※လိက်·ပြော 問題を提起する。

※လိက်·ပြော 作曲する。

※လိက်·ပြော 禁止を解く。

※လိက်·ထား 食事のため料理を運ぶ。食事を運んでくる。

※လိက်·ထား 頭上に持ち上げる。

※လိက်·ထား·ပြော·ပြော·ဝါဒ 訴えを取り消す (←以後同一事柄で訴えを起こす権利をも放棄する)。

※လိက်·ပြော 願い事をする。

※လိက်·ထား ①家を建てる。②棟上げする。

※လိက်·ထား ①軍を率いる。②軍をおこす。

※လိက်·ထား·ပြော 申請を却下する。

※လိက်·ထား 延期する。

※လိက်·ပြော·ပြော 田の畦を作る。

※လိက်·ထား·ပြော 人工が増える。

※လိက်·ထား ①(名をあげることにより子が親に/弟子が師匠に) 名誉をもたらす。②顔を立てる。

※လိက်·ထား·ပြော 以外、~の場合を除いて。

※လိက်·ထား·ပြော 以外、~に食事をもってくる。

※လိက်·ထား 持って(来る。行く)。

※လိက်·ထား·ထား·ထား (テーマとして) 取り上げる。

※လိက်·ထား = ထား·ထား = ထား·ထား。
 抜錨する。錨を揚げる。

※လိက်·ထား 畝を作る。

※လိက်·ထား 香辛料をきかす。こくを出す。

※လိက်·ထား (儀式) (←幸運を取り戻す。厄払いをする)。

※လိက်·ထား 物語を作る。創作する。

※လိက်·ထား ①放っておく。②釈放/赦免する。③廃止/キャンセルする。取り止める。④除外する。 လိက်·ထား·ထား·ထား·ထား·ထား 税金を免除する。

※လိက်·ထား·ထား·ထား 訴えを取り下げる (←しかしその事柄に対して後日再び訴えを起こす権利を留保する)。

※လိက်·ထား·ထား ~ = လိက်·ထား ~。~以外は、~を例外として。 ထား·ထား·ထား·ထား·ထား·ထား 日曜日以外は毎日開く。 လိက်·ထား·ထား·ထား·ထား·ထား かしら、もし私が間違っていなければ。

※လိက်·ထား·ထား 罪を許す。恩赦を与える。

※လိက်·ထား·ထား 訴えを取り下げる/中止する (←လိက်·ထား·ထား·ထား·ထားと လိက်·ထား·ထား·ထား·ထားの2種がある)。

※လိက်·ထား 細かな部分をとばす (←話で)。

※လိက်·ထား (議題を) 棚上げする。後に延ばす。

※လိက်·ထား·ထား 延期する。

※**ເນີສ໌**໑: ①およそ。約。(30才)余り。

②多かったり不足したり。

※**ເນີສ໌**ເຄ 他のだれよりも。最も。

※**ເນີສ໌**ສຳ → ຕໍ່ເນາະເຍີສ໌ເນີສ໌ສຳເຈ

知識の程度が同じだ。

※**ເນີສ໌**ເລາຍ 姿形が抜群に美しい。

※**ເນີສ໌**ເນາຍ → ມີສີເນີສ໌ເນາຍ 高血

圧症。

※**ເນີສ໌**ເຜີຍ 前にもまして。前よりいっそう。

ເນາໄກ໌ສ໌ສູນເນີສ໌ເຜີຍ ບໍ່
たび優しくするとなると以前よりずっと優しい。

※**ເນີສ໌**ຜ່ຊຸງ 価値を超過する。越へ

ເນີສ໌ຜ່ຊຸງ 法外な代金を取る。

※**ເນີສ໌**ເຈາ໌ເຈັກ それだけでなく更に。

※**ເນີສ໌**ບຽບາດາ 予想/限度を越える。過度

の。ຊຸງຜ່ເນີສ໌ບຽບາດາ 薬を過度に
飲ませる。

※**ເນີສ໌**ຕີເຜີຍ 前よりも一層。

※**ເນີສ໌**ເຕລ → ກາ໌ບຽມຸ່ເອີ້ນ໌ເວີວ໌

ເນີສ໌ເຕລ 会議が長引く。

※**ເນີສ໌**ຍາໂສ ①身分/能力を越える。②極

めて。

※**ເນີສ໌**ຍາໂສ ①規定を越える。②能力を越

える。

※**ເນີສ໌**ເຍ້າສ໌ 時間を超過する。

Δເຜີ້ກາ໌ເນີສ໌ເຍ້າສ໌ 残業/超過勤務をす
る。

※**ເນີສ໌**ກັບ 数えきれない。ເປີ້ອ໌

ເນີສ໌ກັບ 数えきれないほど多い。

※**ເນີສ໌**ເນີສ໌ 過度の。

※**ເນີສ໌**ເນີສ໌ ①規則/規定を越える。②多

かれ少なかれ。

※**ເນີສ໌**ເນີຍ ①過度/過多の。とても多い/

沢山の。②他を圧倒する程の。優勢/支配的な。

※**ເນີສ໌**ເວີວ໌ 極めて。隔絶した。最も。一

番。(=それをこえるものはない)。

※**ເນີສ໌**ເນີ = ເນີເນີສ໌。極めていい/す

ぐれている。

※**ເນີສ໌**ເນີຍ 乱用する。

※**ເນີສ໌**ເວີວ໌ 能力を超える。

※**ເນີສ໌**ເນີຍ ウルトラモダンな。

※**ເນີສ໌**ເນີຍ → ທຸກ໌ເນີສ໌ເນີຍ 値段

より余分に払った金。

※**ເນີສ໌**ເນີຍ → ມີສີເນີສ໌ເນີຍ 高血

圧症。

※**ເນີສ໌**ເນີຍ 超過時間。

※**ເນີສ໌**ເນີຍ = ເນີສ໌ເນີຍ。

※**ເນີສ໌**ເນີຍ 過不足ない。

ເນີ້ວ໌ [luewəŋ] (t. เหลือง : luewəŋ) (形) 黄

色い。(エ) → ເນີ້ວ໌. ຕຸ.

※**ເນີ້ວ໌**ເຜີ້ 薄い黄色。

※**ເນີ້ວ໌**ເອາ໌ສ໌ だいたい色の(→ ສຸງສຸງ

「虹」)。

※**ເນີ້ວ໌**ເຜີ້ = ສຸງເຜີ້. オレンジ色の。

※**ເນີ້ວ໌**ເບັກ໌ 目に美しい/魅力的な黄色の。

※**ເນີ້ວ໌**ເບັກ໌ 麦わら色の。

※**ເນີ້ວ໌**ເອາ໌ 淡黄色の。

※**ເນີ້ວ໌**ເສາ໌ 少し暗い黄色の。

※**ເນີ້ວ໌**ເສາ໌ 明るい黄色の。

※**ເນີ້ວ໌**ເສາ໌ເບັກ໌ 魅力的で明るい黄色

の。

※**ເນີ້ວ໌**ເສາ໌ 真っ黄色の。

*ខាន់ល្បឿន = ដំនី/រោគល្បឿន.
 *គ្រុនល្បឿន 黄熱病.
 *ចំប៉ីល្បឿន (植) (ចំប៉ី) (←花が黄色い).
 *ជាតិល្បឿន (ខែនស៊ុត) 卵の黄身.
 *ដំនី/រោគល្បឿន = (ដំនី/រោគ).
 ខាន់ល្បឿន = ដំនី/រោគល្បឿន/វិស្សក.
 黄疸.
 *ដំនី/រោគល្បឿន/វិស្សក = ដំនី/រោគល្បឿន.
 *ដក់ខឹមល្បឿន (t. กอกเข็ม : dō:k k'ēm. -). (植) (ដក់ខឹម) (←黄色い花が咲く).
 *ត្បូងថៃល្បឿន トバース.
 *យ៉ែថៃល្បឿន (植) (យ៉ែថៃ) (←花が黄色い).
 *វិស្សកល្បឿន → ជន/ជនជាតិ/ជាតិ/មនុស្ស/សាសន៍/វិស្សកល្បឿន 黄色人種.
 *អង្ការល្បឿន = អង្ការសីល = អង្ការ. (木).
 *អត់ល្បឿន しょうこう熱(?).
 ល្បឿនពុ [luwəŋ lu:] (t. เลื่องลือ : luwəŋ lu:) (形) 有名な. (動) 名声がとどろく.
 ល្បឿន [luwən] (形) (t. เลื่อน : luwən?).
 ① (スピード/仕事) 速い. ② (時計) 進んでいる. (動) (t. เลื่อน : luwən). ① 進む.
 ② 進歩する. ចង្វាក់ល្បឿន テンポがはやい. មានចលនាល្បឿន 動きが速い.
 *ល្បឿនភាល់ (車) 速く走る.
 *ល្បឿនទី 昇任/昇格する.
 *ល្បឿនប្លែង 猛スピードの.
 *ល្បឿនវៃគិត ずばやい.

*ល្បឿនរលេញ ずばやい. ととも速い.
 *ល្បឿនរឹង ととも速い.
 *ល្បឿនលយ (t. เลื่อนลอย : luwən lo:i).
 ① どんどん速く離れていく. ② 浮動する. あてにならぬ. 安定していない. ③ 空中に浮かんでいる. ល្បឿនលយភាមនិកាល័យ 空に浮いていく.
 *ល្បឿនរឹង → ទៅល្បឿនរឹង ① すすいと進む. ② 一瞬のうちに行ってしまう.
 *ល្បឿនសំដី → និយាយល្បឿនសំដី とりとめもないことを言う. 考えないで/思慮なく言う.
 *ល្បឿនស្ទឹង ものすごくはやい. 猛スピードの.
 *ល្បឿនស្ទើរ 素早い.
 *ល្បឿនស្ទើរ 非常に速い (←何か目的物目指して).
 *គោល្បឿនសឹកក (ស្រីស្នូសឹកកូទ) 良い牛はよく働くので (くびきが当たる) 首がすり減り, 良い女は尻がすり減る (=知っていることが多いと疲れる).
 *ជៀនល្បឿន (国/経済) 発展する. (科学) 進歩する.
 *ដើរល្បឿន → បន្លំដើរឲ្យដើរល្បឿន 足を速める.
 *ទូកល្បឿន 快速艇.
 *រថល្បឿន 急行列車.
 *លេខល្បឿន 高速. トップ. (自動車のギア).
 *សេះល្បឿន 早馬 (=伝令).
 *អយស្ត័យយានល្បឿន 急行列車.